



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ



របាយការណ៍ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤




ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២២
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០	១.៤២៦.១៤៥.៥៩៦
បំណុលសរុប		៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤	៥៦២.៣៤៤.៦៥០
មូលធនសរុប		១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦	៨៦៣.៨០០.៩៤៦
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២
ចំណូលសរុប		១២៦.៧១៦.៣៧២	១០០.០៧២.៧៨០	៧៧.០១២.៨៣៨
ចំណេញមុនបង់ពន្ធ		៧២.៤១០.០២៣	៨.៩៨០.៧៥៦	(១២.០៣៨.៥៦០)
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៦៣.៤៨៣.៨៤៣	៤.០៣២.២២០	(១៤.០០៥.០៨១)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៥០.៤១៤.៣៨២	៤.០៣២.២២០	(១៤.០០៥.០៨១)
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៤	ឆ្នាំ ២០២៣	ឆ្នាំ ២០២២
អនុបាតសោធនភាព		១១,១៨%	២៦,៩២%	២៣,០៩%
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	២,៤៤	១,៩៤	២,៦២
	អនុបាតចរន្តលឿន	២,១១	១,៦៩	២,២៥
		ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម	៣,៥៨%	០,២៥%	(០,៩៨)%
	ផលចំណេញក្នុងមួយឯកតាមូលធន	៥,៩៣%	០,៤១%	(១,៦២)%
	គំលាតចំណេញដុល	២៨,៥១%	២១,៧១%	១៤,៥២%
	គំលាតចំណេញភាព	៥០,១០%	៤,០៣%	(១៨,១៩)%
	ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៧៤០,១៥	៤៧,០១	(១៦៣,២៨)
អនុបាតលទ្ធភាពសងការប្រាក់		៤០,៤៧	៥,០០	(៣,៩០)

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤



ប្រភេទចំណូលត្រីមាសទី៤ ឆ្នាំ២០២៤




តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥%
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩%
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦%
សរុប			៤៥០.៣០២.៨២៨	១០០%


តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០%
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២%
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០%
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨%
សរុប		២១.៤៤២.៩៩២	១០០%

មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត



បម្រែបម្រួលតម្លៃភាគហ៊ុន និងទំហំជួញដូរ



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមសាន់
ប្រធានអគ្គនាយក



ឯកឧត្តម ឈួន វិល
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម ចាន់ ជន្មា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម កឹម ស៊ីផន
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន មុន្នីចន្ទា
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនិកឯកជន



លោក លូ វិល
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយបង្ហាញជូននូវ របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមបំពេញភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ព្រមទាំងការជឿទុកចិត្តពីអតិថិជន កសស បានបន្តការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដើម្បីបម្រើសកម្មភាពអាជីវកម្មរបស់ខ្លួន ។

កសស សម្រេចបាននូវសមិទ្ធផលថ្មីមួយបន្ថែមទៀត ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរវេជ្ជបតី **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមកពីការកែសម្រួលផែប្រាំងទំនិញទូទៅ (ផែសាងសង់ក្នុងឆ្នាំ១៩៦៩ ប្រវែង ៣៥០ ម៉ែត្រ) និងបានបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបៗរួមមាន រថស្លូចចល័តលើតែមដែ (QC) ចំនួន ០២ គ្រឿង និងរថស្លូចចល័តនៅទីលាន (RTG) ចំនួន ០៦ គ្រឿង ព្រមទាំងការប្តូរស្ថានីយចំណតផែកុងតឺន័រទាំងបីចំណត ឱ្យមានជម្រៅទឹកដល់ ១១,៥ម៉ែត្រ។ ចំណតផែកុងតឺន័រ ២៥៣ ម៉ែត្រ នេះ ធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥០.០០០TEUs/១ឆ្នាំ ទៅ ១.០០០.០០០TEUs/១ឆ្នាំ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន (កើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥ %) ។

ក្រោយពីការអភិវឌ្ឍសមត្ថភាពផែបន្ថែម ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅត្រីមាសទី៤ ឆ្នាំ ២០២៤ ទទួលបានចំនួន ២៧១.៤៥៣ TEUs កើនឡើងចំនួន ៦១.៥៣៨ TEUs ស្មើនឹង ២៩,៣២% និងប្រាក់ចំណូលសរុបមានចំនួន ១២៧.៧១៦.៣៧២.០០០ រៀល កើនឡើងចំនួន ២៦.៦៤៣.៥៩២.០០០ រៀល ស្មើនឹង ២៦,៦២% នាំឱ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៦៣.៤៨៣.៨៤៣.០០០ រៀល កើនឡើង ៥៩.៤៥១.៦២៣.០០០ រៀល ស្មើនឹង ១.៤៧៤,៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ។ ផ្អែកតាមលទ្ធផលដ៏ល្អនេះ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ គឺមានចំនួន ៧៤០,១៥ រៀល ។

ទន្ទឹមហ្នឹងកំណើននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ កសស សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុប ចំនួន ១.០៣២.១៩១ TEUs សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៤ កើនឡើង ២៩,៣៨% ដែលជាកំណើនខ្ពស់ ពុំធ្លាប់មាន ។ សមិទ្ធផលនេះ បង្ហាញអំពីតួនាទី នៃការចូលរួមចំណែកដ៏សំខាន់របស់ កសស ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលកំពុងមានការអភិវឌ្ឍគួរជាទីមោទន ។

កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងគុណភាពសេវា ប្រសិទ្ធភាពការងារ និង កសាងហេដ្ឋារចនាសម្ព័ន្ធដែជាបន្តបន្ទាប់ដូចជា៖ ការពង្រីកផ្លូវក្នុងទីលាន ការសាងសង់ផ្ទៃទីលាន និងច្រកបន្ថែម ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ ។ ជាមួយគ្នានេះ កសស បាននិងកំពុងអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយគ្រោងនឹង បំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបរួមមាន ៖ រថស្វ័យចល័តលើតែមដែ (QC) ចំនួន ០៣ គ្រឿង, រថស្វ័យ ចល័តនៅទីលាន (RTG) ចំនួន ០៩ គ្រឿង, រថលើកកុងតឺន័រទទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង, ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ។ គម្រោងនេះ នឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១.៤៥០.០០០ TEUs/ឆ្នាំ អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣% ចូលចតបាន, កាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រ បង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា ដោយគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧ ។

➢ ដើម្បីឆ្លើយតបនឹង កំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បងៗ ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- បន្តអនុវត្តការងារតាមផែនការដែលបានគ្រោងទុក
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយគ្រឿងចក្រទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍សិក្សាជាជំហានៗ និងមានផែនការច្បាស់លាស់កសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតឺន័រឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។

➢ ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាភិបាលបានចូលរួមកិច្ចប្រជុំចំនួន ០១ លើក (កិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី២ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤) និងបានសម្រេចការងារ ដូចខាងក្រោម៖

- ១) អង្គប្រជុំបានអនុម័តដោយឯកភាពលើ របាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម កសស រយៈពេល ៩ខែ ដើមឆ្នាំ ២០២៤
- ២) អង្គប្រជុំបានអនុម័តដោយឯកភាពលើ របាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបាន ត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd (Financial Performance Review)
- ៣) អង្គប្រជុំបានអនុម័តដោយឯកភាពលើ គម្រោងផែនការ អាជីវកម្ម (សេវាកម្ម) ហិរញ្ញវត្ថុ កសស ឆ្នាំ២០២៥
- ៤) អង្គប្រជុំបានអនុម័តដោយឯកភាពចំពោះសំណើសុំទិញដីមួយកន្លែងទំហំប្រមាណ ៨០ហិកតា ស្ថិតនៅ ជាប់នឹងដីរបស់ កសស មានទីតាំងនៅតាមបណ្តោយផ្លូវ ហ៊ុន សែន កែវផុស ភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់ពង្រីកបន្ថែម និងអភិវឌ្ឍជាដេប៉ូស្តុកកុងតឺន័រ (Inland Container Depot-ICD) ឬមជ្ឈមណ្ឌលឡូជីស្ទិក (Logistic Complex) ឬតំបន់សេដ្ឋកិច្ចពិសេស របស់ កសស និងសំណើសុំលក់ដីកង្ការខ្យល់មួយកន្លែងទំហំ ៦៣.៩៤៨ ម៉ែត្រក្រឡា ស្ថិតនៅភូមិ៣ សង្កាត់លេខ១១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
- ៥) អង្គប្រជុំអនុម័តដោយឯកភាពជ្រើសរើសយកក្រុមហ៊ុន PricewaterhouseCoopers (PwC) Cambodia ជាក្រុមហ៊ុនធ្វើសវនកម្មឯករាជ្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ ២០២៥ ២០២៦ និង ២០២៧ ។
- ៦) អង្គប្រជុំបានអនុម័តដោយឯកភាពឱ្យ កសស រៀបចំលិខិតគោរពជូនក្រសួងអាណាព្យាបាលទាំងពីរ ដើម្បីស្នើសុំគោលការណ៍ណែនាំអនុវត្ត ក្នុងការរក្សាតំបន់ផ្ទៃទឹកបម្រុងទុក សម្រាប់គាំទ្រការអភិវឌ្ឍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលអនាគត ។
- ៧) អង្គប្រជុំបានអនុម័តដោយឯកភាពគាំទ្រការអភិវឌ្ឍចាក់ ខ្សាច់-ថ្ម នៅផ្នែកខាងជើង នៃចំណតផែ កុងតឺន័រថ្មី-ជំហានទី១, ជំហានទី២ និងជំហានទី៣ ។
- ៨) អង្គប្រជុំបានអនុម័តឱ្យ កសស បន្តតឹងទារបំណុល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway Co., Ltd) ដែលនៅជំពាក់ កសស ។
- ៩) អង្គប្រជុំបានអនុម័តលើ ការកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសាធារណការ និងដឹកជញ្ជូន
និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងសមត្ថកិច្ចពាក់ព័ន្ធ ជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចរួម
ជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាពសេវាកម្មប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន
រហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ
ស្វយ័តក្រុងព្រះសីហនុ ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ថ្ងៃសុក្រ ០២ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

ខេត្តព្រះសីហនុ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

ឧទ្ទលបន្ទុកវិប្បធានអគ្គនាយក



លូ គីមលីយ៉ា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
សមាសភាពក្រុមប្រឹក្សាភិបាល	V
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក.....	VI
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	09
ក- អត្តសញ្ញាណកំពង់ផែស្វយ័តក្រុងព្រះសីហនុ	0២
ខ- លក្ខណៈនៃធុរកិច្ច	0២
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ... ..	0៤
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	0៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច.....	0៦
ខ- រចនាសម្ព័ន្ធចំណូល	0៩
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	90
ផ្នែកទី ៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....	៤៥
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៤៦
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៥២
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៥៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៥៣
ង- ផលប៉ះពាល់នៃអតិផរណា.....	៥៤
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល.....	៥៤
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	៥៥
ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	៥៧



ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ



ក- អត្តសញ្ញាណកម្មនៃស្វ័យភាពក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វ័យភាពក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ : KH1000060009
អាសយដ្ឋាន : តិរៈវិបីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ : www.pas.gov.kh
អ៊ីម៉ែល : pasinfo@pas.gov.kh
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព
ចុះបញ្ជីក្រោមលេខ : 00074638
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ : ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វ័យភាពក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។ កំពង់ផែស្ថិតនៅឆកកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារំពង់ខ្យល់ និងលេកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លូងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ផងដែរ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែចង្កើង ភាគខាងត្បូងពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប, រាជធានីភ្នំពេញ និងប្រទេសវៀតណាម មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផង កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តុរាកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- សេវាការផ្ទេរមធ្យោបាយដឹកជញ្ជូន “Transshipment”

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ផែ អ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ម៉ែត្រ ដល់ ១៣ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែល មានជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ផែ បន្ថែម (ចំណតផែថ្មី)	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែក ខាងកើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមាន ជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។
៣	ស្ថានីយ៍ផែ កុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខរកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែលអាច អនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូល ចតបាន និងចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុក រកប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវា ភស្តុភារកម្ម សម្រាប់ការរុករកប្រេង ក្នុងដែន សមុទ្រកម្ពុជា។
៥	ស្ថានីយ៍ផែថ្ម	ដីកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ទាក់ ព្វរកែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែល មានជម្រៅ បាតក្រោម ០៦ ម៉ែត្រ និងប្រវែង ក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។

• **ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ**

ក្រៅពីចំណតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីរថភ្លើង ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវដែក ទៅមកភ្នំពេញ-កសស ។

• **តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់ កសស

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ កសស មានព្រឹត្តិការណ៍សំខាន់ៗមួយ ជាប្រវត្តិសាស្ត្រពុំធ្លាប់មាន គឺ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីលានចំណតផ្ទៃក្នុងតីនីរ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានមោទនភាពក្រៃលែង ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និងបន្តដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ “ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ ចំនួន ១លានTEUs” ក្រោមអធិបតីភាព **ឯកឧត្តម ម៉ាង ស៊ីណេត** អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, **ឯកឧត្តម លូ គឹមឈន់** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក, **Mr. ABE Yoshihiro** លេខាធិការទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង **Ms. MIURA Yoshiko** អនុប្រធានការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ព្រះសីហនុ សមត្ថកិច្ចពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កសស ក្រុមការងារអ្នកជំនាញ JICA តំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសជប៉ុន និងតំណាងក្រុមហ៊ុននាវាទាំង ១៥ ដែលចូលរួមចំណែកក្នុងការសម្រេចបានបរិមាណ កុងតឺន័រឆ្លងកាត់ ១លានTEUs ។





ផ្នែកទី២




ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះកិច្ច



ក- លទ្ធផលប្រតិបត្តិការអនុកិច្ច

បរិយាយ	ឯកតា	ផែនការ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣	ត្រីមាសទី៤ ឆ្នាំ២០២២	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	៨.០៦៩.០០០	២.៥៩១.២៨៧	២.០៧៤.៣១៣	១.៥៩៩.៥២៥	២៤,៩២%	៦២,៤១%
ជាកុងតឺន័រ	-		១.៩៣២.០៥០	១.៥៤៣.០៦៩	១.១៤៥.៧២៥	២៥,២១%	៦៨,៦៣%
ជាទំនិញរាយ	-		១២៦.៣០២	៩៩.០៦៧	២៤.៦៤០	២៧,៤៩%	៤១២,៦០%
ជាប្រេង	-		៤៩០.១៨២	៤០១.១៧១	៣៩៤.១៣៩	២២,១៦%	២៤,៣៧%
ហ្គាស	-		៤២.៧៥៣	៣០.៩០៦	៣១.០២១	៣៨,៣៣%	៣៧,៨២%
បរិមាណទំនិញនាំចូល	-	៦.០៥៥.០០០	១.៩២៣.២០៨	១.៤៧៧.១០០	១.១៧៨.៣២៣	៣០,២០%	៦៣,២២%
ជាកុងតឺន័រ	-		១.២៦៦.៣០៣	៩៩៣.៨៧៩	៧២៨.៨៧៨	៣២,៧៥%	៧៣,៧៣%
ទំនិញរាយ	-		៦៥៦.៩០៥	៥២៣.២២០	៤៤៩.៤៤៥	២៥,៥៥%	៤៦,១៦%
បរិមាណទំនិញនាំចេញ	-	២.០១៤.០០០	៦៦៨.០៧៩	៥៩៧.២១៣	៤១៧.២០១	១១,៨៧%	៦០,១៣%
ជាកុងតឺន័រ	-		៦៦៥.៧៤៧	៥៨៩.១៩០	៤១៦.៨៤៧	១២,៩៩%	៥៩,៧១%
ទំនិញរាយ	-		២.៣៣២	៨៨.០២៣	៣៥៥	-៧០,៩៤%	៥៥៧,៣៤%
បរិមាណទំនិញលើករៀប	-	១៧.៦១២.០០០	៥.៥៥៩.៨០៨	៤.៤៦០.៦២៣	២.៥៥២.២២០	២៤,៦៤%	១១៧,៨៤%
ប្រគល់ផ្ទាល់	-	១១៥.០០០	១១៧.៥១៩	៨៥.៧២១	១៨.៨១៩	៣៧,០៩%	៥២៤,៤៨%
ឆ្លងកាត់ឃ្លាំងនិងទីលាន	-	១៧.៤៩៧.០០០	៥.៤៤២.២៨៨	៤.៣៧៤.៩០២	២.៥៣៣.៤០១	២៤,៤០%	១១៤,៨២%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	៨២៣.០០០	២៧១.៤៥៣	២០៩.៩១៥	១៥៩.១០៤	២៩,៣២%	៧០,៦១%
នាំចូល	-		១៤១.៣៤១	១០៥.៨៤៦	៨២.៧៦១	៣៣,៥៣%	៧០,៧៨%
មានទំនិញ	-		១២៥.៧៦៤	៩៣.៩៩៦	៧៥.២៧៧	៣៣,៨០%	៦៧,០៧%
គ្មានទំនិញ	-		១៥.៥៧៧	១១.៨៥០	៧.៤៨៤	៣១,៤៥%	១០៨,១៤%
នាំចេញ	-		១៣០.១១២	១០៤.០៦៩	៧៦.៨២៧	២៥,០២%	៧០,៤៣%
មានទំនិញ	-		៧៧.៤៨២	៦៣.៩៥៨	៤៩.១២៥	២១,១៥%	៥៧,៧២%
គ្មានទំនិញ	-		៥២.៦៣០	៤០.១១១	២៧.៦០២	៣១,២១%	៩៣,៣៦%
ចំនួននាវាចូលចត	គ្រឿង	១.៥៥២	៤០៥	៣៧៦	៣៤០	៧,៧១%	១៩,១២%
ចំណុះផ្ទុកនាវា	តោន	១៩.៤១៧.០០០	៥.៣៣៥.១៧០	៥.១៥០.៣៧៨	៣.៤១៧.៤៥៦	៣,៥៩%	៥៦,១២%
នាវាដឹកកុងតឺន័រ	គ្រឿង		១៩៨	២០៦	១៧១	-៣,៨៨%	១៥,៧៩%
ចំណុះនាវាដឹកកុងតឺន័រ	តោន		៣.២៥០.១៨៩	៣.៤៩៧.៧១៥	២.៣៨១.០៩៤	-៧,០៨%	៣៦,៥០%
នាវាដឹកប្រេងនិងហ្គាស	គ្រឿង		១៣៨	១២២	១១៤	១៣,១១%	២១,០៥%
ចំណុះនាវាដឹកប្រេង និងហ្គាស	តោន		៦១៦.៦១៨	៥៥៥.៩៦១	៤៩៩.០១៧	១០,៩១%	២៣,៥៧%
នាវាដឹកទំនិញទូទៅ	គ្រឿង		៦២	៤០	៥៤	៥៥,០០%	១៤,៨១%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		១.០៥៧.៣៨៥	៦៧១.៨៨៥	៤៩៥.៤៨០	៥៧,៣៨%	១១៣,៤១%
នាវាទេសចរណ៍	គ្រឿង		៧	៨	១	-១២,៥០%	៦០០,០០%
ចំណុះនាវាទេសចរណ៍	តោន		៤១០.៩៧៨	៤២៤.៨១៧	៤១.៨៦៥	-៣,២៦%	៨៨១,៦៧%
ចំនួនភ្ញៀវទេសចរណ៍	នាក់		៦.០៥៧	៦.២១២	២៣១	-២,៥០%	២.៥២២,០៨%





ខ- បេតាសម្ព័ន្ធចំណូល

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ត្រឹម ត្រីមាសទី៤ ឆ្នាំ២០២៤		ការិយបរិច្ឆេទបញ្ចប់ត្រឹម ត្រីមាសទី៤ ឆ្នាំ២០២៣		ការិយបរិច្ឆេទបញ្ចប់ត្រឹម ត្រីមាសទី៤ ឆ្នាំ២០២២	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពី នាវាទៅទីលាន (Stevedoring)	៦៣.៩៤៧.៤២៤	៥០,៤៧%	៤៩.៤៨៩.៥៩២	៤៩,៤៥%	៣៦.៨២៤.១៣២	៤៧,៨២%
ចំណូលលើកដាក់ លើទីលាន(LOLO)	៣២.៧១១.៩៣២	២៥,៨២%	២៤.២៦៥.៧៩៣	២៤,២៥%	២០.៤៨៤.៩៤៥	២៦,៦០%
ចំណូលពីសេវាកម្ម នាវាចរ	២១.៥៦១.១១០	១៧,០២%	២០.៣០២.៤៧៩	២០,២៩%	១៥.៣២៩.១៦៥	១៩,៩០%
ចំណូលស្តុក ឃ្លាំង និងទីលាន	៥.៧៧៩.៩១២	៤,៥៦%	៤.០១៧.០២៧	៤,០១%	៣.២៨២.១២២	៤,២៦%
ចំណូលដឹកជញ្ជូន	២៨.១៥៥	០,០២%	២៧.៩៥៧	០,០៣%	៧.៥៦៦	០,០១%
ចំណូលនាវា ទេសចរណ៍	៩៨.០១៩	០,០៨%	១០១.២៧៩	០,១០%	០	០,០០%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	១.០២៤.១៣០	០,៨១%	៧១១.៣៨២	០,៧១%	៦២៣.២៩៥	០,៨១%
ចំណូលជួលទីតាំង	៦១៦.០៦២	០,៤៩%	៦៩៧.៣៦២	០,៧០%	៣៧៨.០៣៨	០,៤៩%
ចំណូលផ្សេងៗ ទៀត	៩៤៩.៦២៨	០,៧៥%	៤៥៩.៩០៩	០,៤៦%	៨៣.៥៧៥	០,១១%
ចំណូលសរុប	១២៦.៧១៦.៣៧២	១០០,០០%	១០០.០៧២.៧៨០	១០០,០០%	៧៧.០១២.៨៣៨	១០០,០០%



ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួត
ពិនិត្យឡើងវិញដោយសវនករឯករាជ្យ



យោង: ៦១៨០៣៧២/៦៨១៧៤៤៤៧

របាយការណ៍ត្រួតពិនិត្យរបស់សវនករឯករាជ្យ

ជូនចំពោះ: **ភាគទុនិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលភ្ជាប់ជាមួយនេះ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍លទ្ធផលពេញលេញសង្ខេបចន្លោះពេលសម្រាប់ការិយបរិច្ឆេទចំនួនពីរខែ និងដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ការិយបរិច្ឆេទដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានគោលនយោបាយគណនេយ្យសារវន្ត និងកំណត់សម្គាល់ពន្យល់ផ្សេងៗ។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា លេខ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ នៃកម្ពុជា ស្តីពីការងារត្រួតពិនិត្យលេខ ២៤១០ “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការសាកសួរដែលជាចម្បងទៅបុគ្គលទទួលខុសត្រូវលើបញ្ហាហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីបែបវិភាគ និងការត្រួតពិនិត្យផ្សេងទៀត។ ការត្រួតពិនិត្យ មានវិសាលភាពតិចជាង ការធ្វើសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ជាលទ្ធផល ការត្រួតពិនិត្យនេះមិនអាចឲ្យយើងខ្ញុំទទួលបានការធានាអះអាងថា យើងខ្ញុំនឹងដឹងរាល់បញ្ហាសំខាន់ៗទាំងឡាយដែលនឹងអាចត្រូវបានរកឃើញដូចនៅក្នុងការងារសវនកម្មនោះទេ។ ហេតុដូច្នេះហើយ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានអ្វីដែលជាការចាប់អារម្មណ៍របស់យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលភ្ជាប់មកជាមួយនេះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ មិនត្រូវបានរៀបចំឡើង (គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់) ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិ នៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។



ឡាន ស៊ុនរតនា
ដៃគូសវនករ

អ៊ិនស៊ូ អ៊ែន យ៉ាង (ខេមបូឌា)

ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មិនបានធ្វើសវនកម្ម ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើសវនកម្ម ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យ និងបរិក្ខារ	៦	១.២១៤.៤២៣.៧០៥	១.០៩៣.៤៤៦.៣២២
ទ្រព្យវិនិយោគ	៧	២៤៧.០៩៨.១៩០	២៤៥.២៧៤.៤៩៧
ទ្រព្យសកម្មអរូបី	៨	១.៨០៦.៦៩៤	២.៨៣៧.៩៨៧
		១.៤៦៣.៣២៨.៥៨៩	១.៣៧៦.៥៥៨.៨០៦
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	៩	៤១.៣៤៦.៥២៤	៣៤.៤៦៤.៣៣១
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	១០	១១៧.៦៤៩.៤៦២	៤៨.០៧៣.១១៧
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១២៣.៨១៤.១៧៥	១៥៩.៣៨៦.៨៧២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៧.១៨៥.៨៦៧	១៩.៣៤១.៨១៤
		៣០៩.៩៩៦.០២៨	២៦១.២៦៥.១៣៤
ទ្រព្យសកម្មសរុប		១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០
មូលធន និងបំណុល			
មូលធន			
ដើមទុនបានបោះផ្សាយ	១២	៤៥០.៣០២.៨២៨	៤៥០.៣០២.៨២៨
បុព្វលាភភាគហ៊ុន	១២	៦៧.៧១៥.២៣៥	៦៧.៧១៥.២៣៥
ទុនបម្រុងផ្សេងៗ	១៣	៦១.៧០២.៦៤៤	៤៩.៥០៦.០៩៤
ប្រាក់ចំណេញរក្សាទុក		៤៩០.១៨១.០៦៩	៤០៤.៥២០.៧១៩
		១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦
មូលធនសរុប			
បំណុល			
បំណុលរយៈពេលវែង			
ឥណទាន និងប្រាក់កម្ចី	១៤	៣៧៧.៧២៧.១៧០	៣២៨.០៥៩.៦១០
ប្រាក់តម្កល់ពីភតិកៈត្រូវបង្វិលសង		១.០០៦.២៥០	១.០២១.២៥០
ប្រាក់រក្សាទុកត្រូវបង់		២.៧៥៣.៨៦៩	-
កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍	១៥	៩១.១៧៦.០៨៥	៧២.៨២២.១៦១
កាតព្វកិច្ចលើប្រាក់បំណាច់អតីតភាពការងារ		១.២៣៦.៣០០	១.១០៧.៦៩៣
ចំណូលពន្យារ		១៥.៩០៥.៥១៩	១៤.៣៤៦.៩២៩
សម្បទានពីរាជរដ្ឋាភិបាល	១៦	៤៣.៨៩៦.៧៧៤	៤៧.១១១.៧០៤
បំណុលពន្ធពន្យារ		៤២.៤១២.៩០២	៣១.៩២៥.១៧០
		៥៧៦.១១៤.៨៦៩	៤៩៦.៣៩៨.៥២៧

កំណត់ត្រាស្តីពីការប្រកាសស្តីពីការប្រកាស

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រឹមត្រូវ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
		មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ		៧២.៥៥៧.៣៣១	៣៦.៩៤៣.១០១
ឥណទាន និងប្រាក់កម្ចី	១៤	២៦.៥២៧.៧០៦	៥៩.០៣៥.២២៥
កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍	១៥	៥.១៦២.៤៤៣	៥.០៦៨.៧៦៤
កាតព្វកិច្ចលើប្រាក់បំណាច់អតីតភាពការងារ		៥៩.១៧៥	១២៧.៤៨៩
ចំណូលពន្យារ		១.៣៣៦.៦៦១	១៧០.៣៤៥
សម្បទានពីរាជរដ្ឋាភិបាល	១៦	៣.២១៤.៩៣០	៣.២១៤.៩៣០
បំណុលពន្ធលើប្រាក់ចំណូល		១៨.៤៤៩.៧២៦	២៩.៨២៥.៦៩៣
		១២៧.៣០៧.៩៧២	១៣៤.៣៨៥.៥៨៧
បំណុលសរុប			
		៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤
មូលធន និងបំណុលសរុប			
		១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លទ្ធផលការងារសង្គមបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
		មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណូល					
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	១៧	១២៤.៥១៩.៣៧៥	៩៨.៩៧១.៨៥៩	៤៥១.៥៦០.៩៤០	៣៦១.៨៦៧.៦៧៧
ចំណូលពីការជួល	៧	១.៣៩៣.២៦៤	៧១១.៣៨២	៤.៤៣៦.២៦៣	២.២៩៧.៦១៦
ចំណូលសម្បទានពីរាជរដ្ឋាភិបាល	១៦	៨០៣.៧៣៣	៣៨៩.៥៣៩	៣.២១៤.៩៣០	៤៧៥.៤៧៨
		១២៦.៧១៦.៣៧២	១០០.០៧២.៧៨០	៤៥៩.២១២.១៣៣	៣៦៤.៦៤០.៧៧១
ចំណាយ					
ចំណេញ (ខាត) ផ្សេងៗ - សុទ្ធ		-	(១.៨៦៤.៤១៨)	៥៩៥.៣២៣	៨៦.៣២១.២៦១
ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	១៨	(៣៥.៧៥៤.៩៨២)	(៣១.០១៩.៥៣៥)	(១៣៧.៨២៦.៥០៤)	(១១៤.២៩០.៦៣៤)
សម្ភារៈផ្គត់ផ្គង់ការប្រើប្រាស់	១៩	(២៦.៧៦៨.៧៣៣)	(២៧.៦១៧.៩៩៧)	(១០៨.១៥៩.០៦៩)	(១១២.៦១០.០៧៥)
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី	២០	(១៥.១៤៣.៣០០)	(១២.៦៣៤.១៤២)	(៥៤.៣២២.៨៧១)	(៤៧.៨៥១.៧៧៨)
ការជួសជុល និងថែទាំ		(៦៩៥.៩៦២)	(៥១៩.១១៤)	(២.១១៦.៧៩៤)	(២.១៩៤.៨៧៣)
ចំណាយផ្សេងៗ		(១០.៣៥១.០៥២)	(៤.៦៩៦.០៤០)	(៣៦.០៦០.៨៨៤)	(៣៣.៤៥៦.៦៤៧)
		(៩០.៥៩៣.៧៩៨)	(៧៨.៣៥១.២៤៦)	(៣៣៧.៨៩០.៧៩៩)	(២២៤.០៨២.៧៤៦)
ចំណេញប្រតិបត្តិការ		៣៦.១២២.៥៧៤	២១.៧២១.៥៣៤	១២១.៣២១.៣៣៤	១៤០.៥៤៨.០២៥
ចំណូល (ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ	២១	៣៦.២៨៧.៤៤៩	(១២.៧៤០.៧៧៨)	៣៣.២៦៦.៧១៨	១៣.៨៣៤.៥១៩
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		៧២.៤១០.០២៣	៨.៩៨០.៧៥៦	១៥៤.៥៨៨.០៥២	១៥៤.៣៨២.៥៤៤
ចំណាយពន្ធលើប្រាក់ចំណូល	២២	(៨.៩២៦.១៨០)	(៤.៩៤៨.៥៣៦)	(២៧.៨៥៤.៤២៣)	(៣២.៤២៧.០៥៤)
ចំណេញក្នុងគ្រា		៦៣.៤៨៣.៨៤៣	៤.០៣២.២២០	១២៦.៧៣៣.៦២៩	១២១.៩៥៥.៤៩០
ចំណេញក្នុងគ្រារបស់ភាគហ៊ុនិក		៦៣.៤៨៣.៨៤៣	៤.០៣២.២២០	១២៦.៧៣៣.៦២៩	១២១.៩៥៥.៤៩០
ខាតពីការវាស់វែងឡើងវិញលើការកំណត់ កាតព្វកិច្ចអត្ថប្រយោជន៍ - ក្រោយគិតពន្ធ	១៥,២២	(១៣.០៦៩.៤៦១)	-	(១៣.០៦៩.៤៦១)	-
ចំណេញពេញលេញសរុបក្នុងគ្រា (ក្រោយគិតពន្ធ) របស់ភាគហ៊ុនិក		៥០.៤១៤.៣៨២	៤.០៣២.២២០	១១៣.៦៦៤.១៦៨	១២១.៩៥៥.៤៩០
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិកនៃ ក.ស.ស ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន (រៀល)	២៣	៧៤០,១៥	៤៧,០១	១.៤៧៧,៥៦	១.៤២១,៩៧

កំណត់ផែស្វ័យភាពក្រុងព្រះសីហនុ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុនបានបោះផ្សាយ	បុព្វលាភភាគហ៊ុន	ទុនបម្រុងផ្សេងៗ	ប្រាក់ចំណេញរក្សាទុក	សរុប
		(កំណត់សម្គាល់ លេខ ១២)	(កំណត់សម្គាល់ លេខ ១២)	(កំណត់សម្គាល់ លេខ ១៣)		
		ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)		៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦
ប្រាក់ចំណេញក្នុងគ្រា		-	-	-	១២៦.៧៣៣.៦២៩	១២៦.៧៣៣.៦២៩
ខាតពីការវាស់វែងឡើងវិញលើការកំណត់កាតព្វកិច្ច អត្ថប្រយោជន៍		-	-	-	(១៣.០៦៩.៤៦១)	(១៣.០៦៩.៤៦១)
ប្រាក់ចំណេញពេញលេញក្នុងគ្រា		-	-	-	១១៣.៦៦៤.១៦៨	១១៣.៦៦៤.១៦៨
ការផ្ទេរទៅទុនបម្រុង	១៣	-	-	១២.១៩៦.៥៥០	(១២.១៩៦.៥៥០)	-
ភាគលាភដែលបានប្រកាស និងបានបង់	២៤	-	-	-	(១៥.៨០៧.២៦៨)	(១៥.៨០៧.២៦៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)		៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៦១.៧០២.៦៤៤	៤៩០.១៨១.០៦៩	១.០៦៩.៩០១.៧៧៦
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)		៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៤១.០៩០.៥៧២	៣០៤.៦៩២.៣១១	៨៦៣.៨០០.៩៧៦
ប្រាក់ចំណេញក្នុងគ្រា		-	-	-	១២១.៩៦៥.៤៩០	១២១.៩៦៥.៤៩០
ប្រាក់ចំណេញពេញលេញក្នុងគ្រា		-	-	-	១២១.៩៦៥.៤៩០	១២១.៩៦៥.៤៩០
ការផ្ទេរទៅទុនបម្រុង	១៣	-	-	៨.៤១៥.៥២២	(៨.៤១៥.៥២២)	-
ភាគលាភដែលបានប្រកាស និងបានបង់	២៤	-	-	-	(១៣.៧២១.៥៦០)	(១៣.៧២១.៥៦០)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)		៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
		មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
សកម្មភាពប្រតិបត្តិការ			
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		១៥៤.៥៨៨.០៥២	១៥៤.៣៩២.៥៤៤
និយ័តកម្មលើ៖			
ចំណូល ហិរញ្ញវត្ថុ - សុទ្ធ	២១	(៣៣.២៦៦.៧១៨)	(១៣.៨៣៤.៥១៩)
រំលស់ទ្រព្យសកម្មរូបី និងអរូបី	២០	៥៤.៣២២.៨៧១	៤៧.៨៥១.៧៧៨
ខាតពីការលុបចោលគ្រឿងបរិក្ខារ		៣០៥.៨២៤	១.៣៤៦
ចំណេញពីការលក់ទ្រព្យសកម្មចាត់ថ្នាក់ជា ទ្រព្យសម្រាប់លក់	១១	-	(៨៤.៨១៥.៩៩៧)
កាតព្វកិច្ចលើប្រាក់បំណាច់អតីតភាពការងារ		៥.៣៥៧.៤៥០	៤.២៨៩.៣៤២
កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍	១៥	៦.៦៨៤.១៨៦	៦.៦០៧.១៣១
ចំណូលសម្បទានពីរាជរដ្ឋាភិបាល	១៦	(៣.២១៤.៩៣០)	(៤៧៥.៤៧៨)
ការកាត់ត្រាបញ្ញាស់សម្រាប់សន្និធិមានចលនាឃើត		(៩.៧៦៧)	-
សំវិធានធនលើការខាតឥណទានរំពឹងទុកលើ ប្រាក់បញ្ញើនៅធនាគារមានរយៈពេលខ្លី		១៥៨.០១៨	៧.៥៥៩
ការកាត់ត្រាបញ្ញាស់សម្រាប់អ៊ុយកែរមិនលើគណនីអតិថិជន		(៤១.៧៤១)	(៨៧.០៥២)
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៦.៨៧២.៤២៦)	(៥.៣៨០.៩៦៧)
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ		(៧១.៥៦០.៣០២)	(១២.៨៨៣.១៥៧)
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ		១៤.៩១១.៥២៥	(៤.៨៧២.៥៤៥)
ចំណូលពន្យារ		២.៧២៤.៩០៦	២.១៤២.៣៩៥
		១២៤.០៨៦.៩៨៨	៩២.៩៨២.៣៨០
ពន្ធលើប្រាក់ចំណូលបានបង់		(២៥.៤៧៥.២៩៣)	(១១.៩៥៧.១៩១)
		៩៨.៦១១.៦៩៥	៨០.៩៨៥.១៨៩
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ			
សកម្មភាពវិនិយោគ			
ការទិញទ្រព្យ និងបរិក្ខារ	៦	(១៥៥.៧៧៧.៦៨៣)	(១១៨.៦៤៥.៣៦៩)
ការទិញទ្រព្យវិនិយោគ	៧	(៥.៧៧៦.៨៦៧)	(៣.៦២៨.៨៦១)
ការទិញទ្រព្យអរូបី		(១៥៤.៣៥៦)	-
ការដកប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		៤៨.៧៤៨.០៩៣	១០៦.៨៩៨.៤៨៩
ការដាក់ប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		(១៦.៥៩១.៥៤១)	(១៦០.៤២៥.៩៧៩)
ការប្រាក់បានទទួល		៨.៦០៨.៨៤៤	៥.០២៦.៦១៧
ប្រាក់ទទួលបានពីការលក់ទ្រព្យសកម្មចាត់ថ្នាក់ជាទ្រព្យ សម្រាប់លក់		-	៩៨.៧៩៧.៧៦៧
		(១២០.៩៨៣.៥១០)	(៧១.៩៧៧.៣៣៦)

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (ត្រីមីន)

សម្រាប់ការិយបរិច្ឆេទដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
		មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
សកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(១៥.៨០៧.២៦៨)	(១៣.៧២១.៥៦០)
ការសងប្រាក់កម្ចី		(២៥.៨៦០.៧០២)	(២៧.២៩៧.៨២៨)
ការសងឥណទានវិបារបន្ត		(៧៨.៨៧៥.៧៥០)	-
ការប្រាក់បានបង់នៃប្រាក់កម្ចី		(៨.៩១៦.៤៣០)	(៩.៤៣៣.៣៤៩)
ការប្រាក់បានបង់នៃឥណទានវិបារបន្ត		(៦៧៩.៦៥៤)	-
សាច់ប្រាក់ពីប្រាក់កម្ចី		១១១.៤៣០.៣៦៥	៧.០៩៧.២០៥
សាច់ប្រាក់ពីឥណទានវិបារបន្ត		៤៨.៨៨៥.៣៤៧	៣០.១០៣.១២៥
		៣០.១៧៥.៩០៨	(១៣.២៥២.៤០៧)
សាច់ប្រាក់សុទ្ធបានពី / (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន			
កំណើន (តំហាយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៧.៨៨៩.០៥៣	(៤.២៥៥.៥៥៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		១៩.៣៨១.៨១៤	២៣.៥៤៦.៣៦៨
		២៧.២៧៨.៨៦៧	១៩.២៩០.៨១៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (“MoPWT”) និងស្ថិតក្រោមការត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“កសហវ”) ដែលមានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិបុគ្គលដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពទូទៅឲ្យ ក.ស.ស ជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីជាសហគ្រាសសាធារណៈគ្រប់គ្រងដោយរដ្ឋ នៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផមក”) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។

បច្ចុប្បន្ន ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និងជាកំពង់ផែសមុទ្រជ្រៅពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យស្តីពី បេសកកម្មរបស់ ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំនាវាចេញ - ចូល និងផ្តល់ភស្តុភាពដល់នាវា ធ្វើបែបបទនាវា ចេញ ចូល
- លើកដាក់ ផ្ទេរចេញ និងដឹកជញ្ជូនទំនិញ
- រក្សា ស្តុកទំនិញ ឃ្លាំង - ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ លើសុខុមាលភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- ប្តេជ្ញាធ្វើការគ្រប់គ្រង និងចាត់ចែងសកម្មភាពប្រតិបត្តិការឲ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន។

ក្នុងនាមជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលបានអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុទាំងនេះ។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានអាសយដ្ឋាននៅតិរៈវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

កំណត់សម្គាល់ផែស្វយ័តក្រុមហ៊ុនសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. មូលដ្ឋាននៃការរៀបចំ និងប្រែប្រួលនៃគោលការណ៍របស់ ក.ស.ស

២.១ មូលដ្ឋានក្នុងការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិ នៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (“CIAS ៣៤”)។ ក.ស.ស បានរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដោយផ្អែកលើមូលដ្ឋានដែល ក.ស.ស នឹងបន្តប្រតិបត្តិការជានិរន្តរ៍។ ក្រុមប្រឹក្សាភិបាលសន្មតថា មិនមានភាពមិនប្រាកដប្រជា ជាសារវន្តណាមួយ ដែលនាំឲ្យមានការសង្ស័យលើការសន្មតរបស់ក្រុមប្រឹក្សាភិបាលនោះទេ។ ក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យថាមានការរំពឹងទុកសមស្របដែល ក.ស.ស មានធនធានគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការនាពេលអនាគត និងមិនគិតជាង១២ខែ គិតពីការិយបរិច្ឆេទបញ្ចប់ នៃរបាយការណ៍។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ មិនរួមបញ្ចូលនូវរាល់ព័ត៌មាន និងកំណត់សម្គាល់ដែលបានតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ និងគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs Accounting Standards”)។

២.២ ស្តង់ដាគណនេយ្យថ្មី ការបកស្រាយ និងការធ្វើវិសោធនកម្ម ដែលបានអនុវត្តដោយ ក.ស.ស

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ ក.ស.ស នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការិយបរិច្ឆេទបញ្ចប់លើកលែងស្តង់ដាគណនេយ្យថ្មី ដែលនឹងមានប្រសិទ្ធភាពនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ក.ស.ស មិនទាន់បានអនុវត្តមុនពេលកំណត់លើស្តង់ដា ការបកស្រាយ ឬវិសោធនកម្មណាមួយ ដែលត្រូវបានបោះផ្សាយ តែមិនទាន់មានប្រសិទ្ធភាពទេ។

ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មជាច្រើន នឹងអនុវត្តលើកទីមួយនៅក្នុងឆ្នាំ២០២៤ តែមិនប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ ក.ស.ស។

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនដែលបានរាយការណ៍របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចនឹងខុសពីការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន គឺដូចគ្នាទៅនឹងការវិនិច្ឆ័យដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំណែងទី១)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា៖ ហានិភ័យទីផ្សារ (រួមមាន ហានិភ័យការប្តូរ រូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនតម្រូវឱ្យបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យហិរញ្ញវត្ថុទាំងអស់ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់វែងតាមរំលស់ថ្លៃដើម

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ - តម្លៃយោងដកសំវិធានធនលើអ៊ុយប៊ែរមិនមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ គឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារគណនីទាំងនេះមានរយៈពេលខ្លី។
- (ឃ) ឥណទាន និងប្រាក់កម្ចី - តម្លៃសមស្របនៃឥណទាន និងប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។

ក្នុងអំឡុងការិយបរិច្ឆេទ ក.ស.ស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងឯកសារនៃតម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានការវាយការណ៍តាមផ្នែកដែលមាននូវសេវារបស់កំពង់ផែដូចខាងក្រោម៖

- ការលើកដាក់ពីនាវា
- ការលើកដាក់លើទីលាន (LO-LO)
- សេវាកម្មដៃ
- ការរក្សាទុកកុងតឺន័រ។

កំណត់សម្គាល់ស្តីពីការប្រកួតប្រជែងសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក (ត្រីមាសទី១)

មិនមានប្រតិបត្តិការតាមផ្នែក ដែលត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការតាមផ្នែកដែលអាចរាយការណ៍បានខាងលើ។

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ ("CODM") (ក្រុមគណៈគ្រប់គ្រង) ពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផល នៃសេវាតាមផ្នែករបស់កំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកលើការវាស់វែងចំណូលដុល (កំណត់សម្គាល់លេខ ១៧)។ ក្រុមគណៈគ្រប់គ្រងក៏ពិនិត្យឡើងវិញលើចំណេញមុនពន្ធនិងចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ ក.ស.ស ក៏មានការវិនិយោគទ្រព្យសកម្មនៅតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងៗទៀត ដែលមានប្រតិបត្តិការជាភាគីម្ចាស់ទ្រព្យជួល និងទទួលបានចំណូលពីការជួលផងដែរ (កំណត់សម្គាល់លេខ ៧)។

ប្រាក់ចំណូលសំខាន់របស់ក.ស.ស ទទួលបានមកពីអតិថិជនខាងក្រៅ។ ក.ស.ស មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ចំណូល ចំនួន ៣៧.៣៦៤.៨៧៩ ពាន់រៀល និង ១២៥.៤៣៥.៥៩៥ ពាន់រៀល ត្រូវបានទទួលពីអតិថិជនធំៗរបស់ ក.ស.ស ដែលរួមចំណែកយ៉ាងហោចណាស់ ១០ភាគរយ នៃចំណូលតាមផ្នែកដែលបានរាយការណ៍សរុបសម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (រៀងគ្នា)។

ប្រតិបត្តិការតាមរដូវកាល

ផ្នែក 'សេវាកម្មកំពង់ផែ' គឺជាផ្នែកជាចម្បងលើកម្រិតនៃការនាំចូល និងនាំចេញទំនិញឆ្លងកាត់ដែលត្រូវបានជះឥទ្ធិពលដោយផ្ទាល់ ដោយតម្រូវការរបស់អតិថិជនចុងក្រោយសម្រាប់ទំនិញ។ ដោយសារលក្ខណៈតាមរដូវកាលនៃផ្នែកនេះ ប្រាក់ចំណូលដែលនឹងខ្ពស់ជាងមុនជាធម្មតាត្រូវបានរំពឹងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំ។ ចំណូលខ្ពស់ក្នុងអំឡុងពេល ខែកក្កដា ដល់ ខែវិច្ឆិកា ភាគច្រើនបណ្តាលមកពីការកើនឡើងនៃកម្រិតទំនិញឆ្លងកាត់ ដោយសារតែតម្រូវការ និងឥរិយាបថចំណាយរបស់អតិថិជន ក្នុងអំឡុងរដូវកាលវិស្សមកាល។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ទ្រព្យ និងបរិក្ខារ

២០២៤ (មិនបានធ្វើសវនកម្ម)

	ដីធ្លី	ការកែលម្អដីធ្លី	អគារ*	បរិក្ខារ បច្ចេកទេស	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារ កំពង់ផែសមុទ្រ*	ប៉ាណែល	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្លៃដើម											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	២៩៦.៧៣៥.៤០៩	៦៣.៣៥០.៥៤០	៣៥៧.៣៤៣.៤៩០	៤២.៥៩៨.៧៣០	២.៧៧៧.៥២៦	៨.១២៥.៣០៨	៨២.២៨១.៤០៩	៣៣១.៣៨៣.៨៦៤	១.១១៦.៤៥៥	១១៩.៥៨៤.៨៣១	១.៣០៥.២៩៨.៣៦២
ការទិញបន្ថែម	៦.៦៥២.៧២៧	១.០៥៧.២៣៣	២.៨៣៦.៤០២	១៦.៨២៨.៣៦៤	១.៣១៩.៥៣៣	២.៨៩២.១២៤	១៩.៣៥៨.០៧២	២៧.៩៥៩.៦១១	៣១០.៧៨៦	៩១.៣៤១.១៣៤	១៧០.៥៥៥.៩៨៦
ការលុបចោល/ការលក់	-	-	-	(១៧៥.៨៧១)	(១៩៦.៦២៥)	(៣៤៤.១៩២)	(១.៤៣១.៨១២)	-	-	-	(២.១៤៨.៥០០)
ការផ្ទេរ	-	៩.៥១៥.០៩៦	២៩.២៥០.៨៥០	៩.៧៦៤.៨៤៣	-	-	-	៦១.២៩០.៦៧៥	-	(១០៩.៨២១.៤៦៤)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣០៣.៣៨៨.១៣៦	៧៣.៩២២.៨៦៩	៣៨៦.៤៣១.១៤២	៦៩.០៨៦.០៦៦	៣.៩០០.៤៣៤	១០.៦៧៣.២៤០	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤២៧.៦៤១	១០១.១០៤.៥០១	១.៤៧៣.៧០៥.៨៨៨
រំលស់បង្ក											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	-	(១៣.២៤៩.៦៦៨)	(៥៩.៨៨០.៥៧៤)	(២២.២៤៩.៦៩៩)	(១.៧៥១.៨២១)	(៦.១៥២.៤៧៧)	(២២.៨៥៨.៦០៩)	(៨៤.៦៥៣.៤៥៦)	(១.០៥៥.៧៣៦)	-	(២១១.៨៥២.០៤០)
រំលស់	-	(៣.៦០១.៧៩៨)	(១១.២៧៨.២០៣)	(៥.៥៩៩.០៧១)	(៥៦៩.២៨១)	(១.៥៥០.៥១៨)	(៦.៨៥២.៨០៦)	(១៩.៨៤២.៥៥៦)	(២៨.៥៤៥)	-	(៤៩.២៧២.៧៧៨)
ការលុបចោល/ការលក់	-	-	-	១៧៤.៥១៣	១៩៦.៦២៥	៣៤៤.១៩២	១.១២៧.៣៤៥	-	-	-	១.៨៤២.៦៧៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	(១៦.៨៥១.៤៦៦)	(៧១.១៥៨.៧៧៧)	(២៧.៦២៤.៧៤៧)	(២.១២៤.៤៧៧)	(៧.៣៦៨.៨០៣)	(២៨.៥៨៤.០៧០)	(១០៤.៤៩៦.០១២)	(១.០៨៤.២៨១)	-	(២៥៩.២៨២.១៤៣)
កម្លៃក្នុងបញ្ជីសុទ្ធ											
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៥.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៩៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ទ្រព្យ និងបរិក្ខារ (តំពីទំព័រមុន)

២០២៣ (បានធ្វើសវនកម្ម)

	ដីធ្លី	ការកែលម្អដីធ្លី	អគារ*	បរិក្ខារ បច្ចេកទេស	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារ កំពង់ផែសមុទ្រ*	ប៉ាណែល	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្លៃដើម											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៩៦.៧៣៥.៤០៩	៦០.៣៦៨.២២៨	៣៨៩.២៥៨.០៥៨	៣៩.៧៤២.៣១៧	២.៨៥៧.១០៩	១៣.១៨៧.២៧៨	៦០.៣០៨.៥៩៤	២៧៧.៥៥៤.៣៧៧	១.១១៦.៨៥៥	៤១.៤៤៥.៩៣៨	១.១៩២.៤៧៤.១៦៣
ការទិញបន្ថែម*	-	២.៩៨២.៣១២	៨.០៨៥.៨៣២	២.៨៥៦.៤១៣	៨៦១.៣២៨	៩៣៨.៦៨៦	២១.៩៧២.៨១៥	៥៣.៨២៩.៤៨៧	-	៧៨.១៣៨.៨៩៣	១៦៩.៦៦៥.៧៦២
ការលុបចោល	-	-	-	-	(៩៤០.៩០៧)	(៦.០០០.៦៥៦)	-	-	-	-	(៦.៩៤១.៥៦៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៩៦.៧៣៥.៤០៩	៦៣.៣៥០.៥៤០	៣៩៧.៣៤៣.៨៩០	៤២.៥៩៨.៧៣០	២.៧៧៧.៥២៦	៨.១២៥.៣០៨	៨២.២៨១.៤០៩	៣៣១.៣៨៣.៨៦៤	១.១១៦.៨៥៥	១១៩.៥៨៤.៨៣១	១.៣០៥.២៩៨.៣៦២
លំដាប់បង្គរ											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(១០.២៨៤.៨៤៨)	(៤៩.៦៣៣.១៣៩)	(១៧.៩៣០.០២៨)	(២.២៣៣.៧២០)	(១០.៤៥៤.៩៦៥)	(១៧.១៩២.២៩១)	(៧០.០៩៥.៤៦៨)	(១.០៣៦.៩១៧)	-	(១៧៨.៨៦១.៣៨២)
លំដាប់	-	(២.៩៦៤.៨១០)	(១០.២៤៧.៤៣៥)	(៤.៣១៩.៦៧៥)	(៤៥៩.០០៨)	(១.៦៩៦.៨២២)	(៥.៦៦៦.៣១៨)	(១៤.៥៥៧.៩៨៨)	(១៨.៨១៩)	-	(៣៩.៩៣០.៨៧៥)
ការលុបចោល	-	-	-	-	៩៤០.៩០៧	៥.៩៩៩.៣១០	-	-	-	-	៦.៩៤១.៥៦៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	(១៣.២៤៩.៦៥៨)	(៥៩.៨៨០.៥៧៤)	(២២.២៤៩.៦៩៩)	(១.៧៥១.៨២១)	(៦.១៥២.៤៧៧)	(២២.៨៥៨.៦០៩)	(៨៤.៦៥៣.៤៥៦)	(១.០៥៥.៧៣៦)	-	(២១១.៨៥២.០៨០)
តម្លៃក្នុងបញ្ជីសុទ្ធ											
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៩៦.៧៣៥.៤០៩	៥០.១០០.៨៨២	៣៣៧.៤៦៣.៣១៦	២០.៣៤៩.០៣១	១.០២៥.៧០៥	១.៩៧២.៨៣១	៥៩.៤២២.៨០០	២៤៦.៧៣០.៤០៨	១១.០៦២	១១៩.៥២៩.០០១	១.០៩៣.៤៤៦.២៨២

*អគារ និងបរិក្ខារកំពង់ផែសមុទ្រ រួមមានស្ថានីយដីកំទេចកំទេចកំទេច និងគ្រឿងចក្រលើកដាក់ចល័តនៅតែមានចំនួន ៥.១៥៦.៣៣៩ ពាន់រៀល និង ៤៥.៦៤៥.៧៧៣ ពាន់រៀល (រៀងគ្នា) ដែលទទួលបានសម្បទានពីរដ្ឋាភិបាល ក្នុងឆ្នាំ២០២៣ (យោងតាម កំណត់សម្គាល់លេខ ១៦)។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ទ្រព្យ និងបរិក្ខារ (តំពីទំព័រមុន)

ការផ្ទៀងផ្ទាត់ការទិញបន្ថែមជាសាច់ប្រាក់ និងមិនមែនជាសាច់ប្រាក់ (ការទិញទ្រព្យ និងបរិក្ខារ)
ដូចខាងក្រោម៖

	ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ការទិញបន្ថែមក្នុងគ្រា (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់) (មិនរាប់បញ្ចូលចំណាយការប្រាក់លើប្រាក់កម្ចីដែលត្រូវបានធ្វើមូលធនកម្ម)	១៦៩.៤៣៧.៤២៥	១៦៩.៤៤៧.៤៨១
សមទានពីពិភពដ្ឋាភិបាល (កំណត់សម្គាល់លេខ ១៦)	-	(៥០.៨០២.១១២)
កំណើនទឹកប្រាក់ត្រូវទូទាត់ទៅអ្នកផ្គត់ផ្គង់	(១៣.៦៥៩.៧៤២)	-
សាច់ប្រាក់បានប្រើប្រាស់ក្នុងការទិញទ្រព្យ និងបរិក្ខារ	១៥៥.៧៧៧.៦៨៣	១១៨.៦៤៥.៣៦៩

ចំណាយការប្រាក់លើប្រាក់កម្ចី ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់ សម្រាប់ការិយបរិច្ឆេទដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន
១.១១៨.៥៦១ ពាន់រៀល (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ២១៨.២៨១ពាន់រៀល)។

៧. ទ្រព្យវិនិយោគ

២០២៤ (មិនបានធ្វើសវនកម្ម)

	ដើម្បី	អគារ និង ការកែលម្អដើម្បី	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤				
(បានធ្វើសវនកម្ម)	១២៣.៧៨០.៧២៣	១៦៩.៤២៥.១៦៧	១.៣៥៩.០៩១	២៩៤.៥៦៤.៩៨១
ការទិញបន្ថែម	៧៣៨.១៨២	១.៣៥០.៥៥៩	៣.៥៩៩.៣៩៦	៥.៦៨៨.១៣៧
ការផ្ទេរ	២.០៦៤.៧៦០	-	(២.០៦៤.៧៦០)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤				
(បានធ្វើសវនកម្ម)	-	(៤៩.២៩០.៤៨៤)	-	(៤៩.២៩០.៤៨៤)
រំលស់	-	(៣.៨៦៤.៤៤៤)	-	(៣.៨៦៤.៤៤៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	(៥៣.១៥៤.៩២៨)	-	(៥៣.១៥៤.៩២៨)
តម្លៃក្នុងបញ្ជីសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៧. ទ្រព្យវិនិយោគ (តពីទំព័រមុន)

២០២៣ (បានធ្វើសវនកម្ម)

	ដីធ្លី	អគារ និង ការកែលម្អដីធ្លី	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១២២.៧១៥.៩៦៣	១៦៨.៧៧៤.៨៩៨	-	២៩១.៤៩០.៨៦១
ការទិញបន្ថែម	១.០៦៤.៧៦០	១.២៩៣.៧៤០	១.៣៥៩.០៩១	៣.៧១៧.៥៩១
ការលក់	-	(៦៤៣.៤៧១)	-	(៦៤៣.៤៧១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១២៣.៧៨០.៧២៣	១៦៩.៤២៥.១៦៧	១.៣៥៩.០៩១	២៩៤.៥៦៤.៩៨១
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(៤៣.១៩៤.១៥៦)	-	(៤៣.១៩៤.១៥៦)
រំលស់	-	(៦.៧៣៩.៧៩៩)	-	(៦.៧៣៩.៧៩៩)
ការលក់	-	៦៤៣.៤៧១	-	៦៤៣.៤៧១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	(៤៩.២៩០.៤៨៤)	-	(៤៩.២៩០.៤៨៤)
តម្លៃក្នុងបញ្ជីសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១២៣.៧៨០.៧២៣	១២០.១៣៤.៦៨៣	១.៣៥៩.០៩១	២៤៤.២៧៤.៤៩៧

ការទិញទ្រព្យវិនិយោគជាសាច់ប្រាក់៖

	ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ការទិញក្នុងគ្រា (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៥.៦៨៨.១៣៧	៣.៧១៧.៥៩១
តំហាយ (កំណើន) ទឹកប្រាក់ត្រូវទូទាត់ទៅអ្នកផ្គត់ផ្គង់	៨៨.៧៣០	(៨៨.៧៣០)
សាច់ប្រាក់បានប្រើប្រាស់ក្នុងការទិញទ្រព្យវិនិយោគ	៥.៧៧៦.៨៦៧	៣.៦២៨.៨៦១

ចំនួនទឹកប្រាក់ខាងក្រោមនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ប្រាក់ចំណេញពេញលេញសង្ខេបបណ្តោះអាសន្ន ដែលពាក់ព័ន្ធលើអាជីវកម្មទ្រព្យវិនិយោគ៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណូលពីការជួល	១.៣៩៣.២៦៤	៧១១.៣៨២	៤.៤៣៦.២៦៣	២.២៩៧.៦១៦
រំលស់	(៩៧៩.២៥៣)	(១.៦៩០.៦៦៥)	(៣.៨៦៤.៤៤៤)	(៦.៧៣៩.៧៩៩)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើត				
ចេញពីទ្រព្យវិនិយោគដែលបង្កើត				
ចំណូលពីការជួល	(៦៩៤.៨០៦)	(៩៥៧.២៤៤)	(៣.៣៤២.៩៩៤)	(៣.៣០៣.៨៧៥)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ទ្រព្យសកម្មអរូបី

	២០២៤	២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ថ្លៃដើម		
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	១១.៥៣៩.៣៨១	១១.៥៣៩.៣៨១
ការទិញបន្ថែម	១៥៤.៣៥៦	-
នាថ្ងៃទី៣១ ខែធ្នូ	១១.៦៩៣.៧៣៧	១១.៥៣៩.៣៨១
រំលស់បង្ក		
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	(៨.៧០១.៣៩៤)	(៧.៥២០.២៩០)
រំលស់	(១.១៨៥.៦៤៩)	(១.១៨១.១០៤)
នាថ្ងៃទី៣១ ខែធ្នូ	(៩.៨៨៧.០៤៣)	(៨.៧០១.៣៩៤)
តម្លៃក្នុងបញ្ជីសុទ្ធ នាថ្ងៃទី៣១ ខែធ្នូ	១.៨០៦.៦៩៤	២.៨៣៧.៩៨៧

៩. សន្និធិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
សម្ភារៈផ្គត់ផ្គង់ប្រើប្រាស់	៣៧.៨៥០.៨២៨	៣០.៤៧១.៧២១
វត្ថុធាតុដែលងាយរលាយ	១.១២២.៩២០	១.៧១២.៥២៤
ប្រេង និងប្រេងរំអិល	២.៤៥៨.៤១៣	២.៣៧៥.៤៩០
	៤១.៤៣២.១៦១	៣៤.៥៥៩.៧៣៥
សំវិធានធនលើអ៊ីមកែរមិននៃសន្និធិ	(៨៥.៦៣៧)	(៩៥.៤០៤)
	៤១.៣៤៦.៥២៤	៣៤.៤៦៤.៣៣១

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំបន់ទី៣)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
គណនីអតិថិជន	៤៧.៩៥៣.៣៣០	៤៣.៣០៥.២៧៨
សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក (កំណត់សម្គាល់ ក)	(១០៤.១៥៧)	(១៤៥.៨៩៨)
គណនីអតិថិជនសុទ្ធ	៤៧.៨៤៩.១៧៣	៤៣.១៥៩.៣៨០
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (កំណត់សម្គាល់ ខ)	១.២២១.៣០៣	១.២២១.៣០៣
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	៦៨.៤៩៣.៤៧៣	៣.៦០៦.៥៣១
ចំណាយបង់មុន	៨៥.៥១៣	៨៥.៩០៣
គណនីត្រូវទទួលផ្សេងៗ	៦៩.៨០០.២៨៩	៤.៩១៣.៧៣៧
	១១៧.៦៤៩.៤៦២	៤៨.០៧៣.១១៧

អតិថិជនរបស់ ក.ស.ស មានភ្នាក់ងារដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិនានា។ គណនីអតិថិជន គឺជាគណនីមានរយៈពេលខ្លី។

(ក) បម្រែបម្រួលសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក របស់គណនីអតិថិជនមានដូចខាងក្រោម៖

	២០២៤	២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	១៤៥.៨៩៨	២៣២.៩៥០
បញ្ជ្រាស់ក្នុងឆ្នាំ	(៤១.៧៤១)	(៨៧.០៥២)
នាថ្ងៃទី៣១ ខែធ្នូ	១០៤.១៥៧	១៤៥.៨៩៨

(ខ) គណនីនេះជាសមតុល្យបុរេប្រទានសាច់ប្រាក់ ទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួន ១.២២១.៣០៣ ពាន់រៀល ដោយយោងទៅតាមលិខិតចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ បុរេប្រទានសាច់ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់អគារការិយាល័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រយៈពេលនៃការទូទាត់សងមិនត្រូវបានបញ្ជាក់។ សាច់ប្រាក់បុរេប្រទាន ទៅក្រសួងសាធារណការ និងដឹកជញ្ជូននៅមិនទាន់សងនៅឡើយ គិតត្រឹមថ្ងៃនៃរបាយការណ៍នេះ។

ក្នុងឆ្នាំ២០២២ បុរេប្រទានសាច់ប្រាក់បន្ថែមចំនួន ៦ ពាន់លានរៀលត្រូវបានផ្តល់ទៅក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវ ដោយយោងទៅលិខិតស្នើសុំចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ នៅថ្ងៃទី១៤ ខែមីនា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសង ៥ ពាន់លានរៀល និង ១ ពាន់លានរៀល ដល់ ក.ស.ស (រៀងគ្នា) (យោងទៅកំណត់សម្គាល់លេខ ២៥)។

កំណត់សម្គាល់ផែនការស្រោចស្រពស្រែ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១១. ទ្រព្យសកម្មចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក.ស.ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអតិថិជន ដើម្បីលក់ដីមួយកន្លែង (ទំហំ ១៣០ ហិកតា) មានទីតាំងស្ថិតនៅឃុំបិតត្រាង ដែលដីនេះត្រូវបាន ទិញក្នុងគោលបំណងដើម្បីទុកចំណេញ។ តម្លៃក្នុងកិច្ចសន្យាសរុបមានចំនួន ២៦ លានដុល្លារអាមេរិក ឬ ១០៥.៣០០ លានរៀល ដែលមានតម្លៃ ២០ ដុល្លារអាមេរិក ឬ ៨១.០០០ រៀលក្នុងមួយម៉ែត្រការ៉េ។ ក.ស.ស បានទទួលទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ជាប្រាក់កក់នៅថ្ងៃចុះកិច្ចសន្យា ហើយ អ្នកទិញនឹងទូទាត់ប្រាក់ដែលនៅសល់នៅពេលបញ្ចប់ការផ្ទេរ។ ទំហំដីដែលបានផ្លាស់ប្តូរ ដោយ ផ្អែកលើការធានា ជាផ្នែកមួយនៃ ដំណើរការផ្ទេរកម្មសិទ្ធិ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អ្នកទិញនឹងទូទាត់តាមទំហំដីដែលបានបញ្ជាក់ក្នុងប្លង់ដាក់ស្តែងក្នុងតម្លៃ ២០ ដុល្លារ អាមេរិក ឬ ៨១ ពាន់រៀល ក្នុងមួយម៉ែត្រការ៉េ។ ពីពេលនោះមក ទ្រព្យសកម្មនោះត្រូវបានចាត់ថ្នាក់ និងបង្ហាញជាទ្រព្យសកម្មចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់។

នៅខែមករា ឆ្នាំ២០២៣ ដំណើរការនៃការផ្ទេរប្លង់រឹង ត្រូវបានបញ្ចប់។ ទំហំដី ដែលបានបញ្ជាក់ គឺ ១.៣០៩.២៧៥ ម៉ែត្រការ៉េ ដែលយោងទៅតាមប្លង់រឹងដែលចេញដោយក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។ តម្លៃកិច្ចសន្យា ដែលនៅសល់ត្រូវបានទូទាត់ និងទទួលនៅ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រាក់ចំណេញទទួលបានពីការលក់ចំនួន ៨៤.៨១៥.៩៩៧ ពាន់រៀល ត្រូវបាន ទទួលស្គាល់នៅក្នុងប្រាក់ចំណេញផ្សេងៗ - ប្រាក់ចំណេញ ឬ ខាតសុទ្ធក្នុងគ្រា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំបន់ព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១២. ដើមទុនបានបោះផ្សាយ និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ "ក" (*)		ភាគហ៊ុនប្រភេទ "ខ" (**)		ភាគហ៊ុនប្រភេទ "គ" (**)		ដើមទុន		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៤៥០.៣០២.៨២៨	៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៤៥០.៣០២.៨២៨	៤៥០.៣០២.៨២៨	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈក្រុមហ៊ុន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដើមទុន ចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ "ក" ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ "ខ" ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ "គ" ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនទាំងពីរ ប្រភេទ "ក" និងភាគហ៊ុនប្រភេទ "ខ" ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ "គ" ត្រូវបានគ្រប់គ្រងដោយអ្នកវិនិយោគសាធារណៈ។ ភាគហ៊ុនប្រភេទ "ក" មិនមានសិទ្ធិទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈក្រុមហ៊ុន។ ភាគហ៊ុនប្រភេទ "ខ" និងភាគហ៊ុនប្រភេទ "គ" មានសិទ្ធិបោះឆ្នោត និងមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលក្រុមប្រឹក្សាភិបាលបានអនុម័ត។

កំណត់សម្គាល់ផែស្វយ័តក្រុមប្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រីមីន័រ)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១២. ដើមទុនបានបោះផ្សាយ និងបុព្វលាភភាគហ៊ុន (ត្រីមីន័រ)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុន			
ភាគហ៊ុនប្រភេទ “ខ”			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ “គ”			
ក្រុមហ៊ុន Kamigumi Co., Ltd	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
អ្នកវិនិយោគសាធារណៈ	១២%	១០.២៩២.៦៦៨	១០.២៩២.៦៦៨
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

១៣. ទុនបម្រុងផ្សេងៗ

	២០២៤	២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	៤៩.៥០៦.០៩៤	៤១.០៩០.៥៧២
បូក៖ ទុនបម្រុងទូទៅ	៦.០៩៨.២៧៥	៤.២០៧.៧៦១
ទុនបម្រុងតាមច្បាប់	៦.០៩៨.២៧៥	៤.២០៧.៧៦១
នាថ្ងៃទី៣១ ខែធ្នូ	៦១.៧០២.៦៤៤	៤៩.៥០៦.០៩៤

មាត្រា ៦៥ នៃលក្ខន្តិកៈ ក.ស.ស ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចែងថា ប្រាក់ចំណេញប្រចាំឆ្នាំរបស់ ក.ស.ស បន្ទាប់ពីទូទាត់ការខាតយោងទៅមុខ (ប្រសិនបើមាន) ត្រូវបានបែងចែកទៅជាទុនបម្រុងទូទៅក្នុងអត្រា ៥ ភាគរយ និងទុនបម្រុងតាមច្បាប់នៅ អត្រា ៥ ភាគរយ។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ឥណទាន និងប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ឥណទាន និងប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៣ (i)	២៧.២០៧.៦៩៤	៣៦.៣៨២.០៧៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៤ (i)	៧៤.៥១៦.៣០៧	៨៣.១៨៩.៩៣២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៦ (i)	៣.៧៧៥.៨២២	៤.៦៦៧.៨៣៨
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៨ (i)	៦៩.១១៤.៦៩០	៨១.៩៨៨.០៥៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JICA) - ឥណទានលេខ CP-P១០ (i)	១៣៤.៩៤៦.៩២៩	១៣៧.២៧៥.៣០៨
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JICA) - ឥណទានលេខ CP-P២១ (i)	៩៤.៦៩៣.៤៣៤	១៣.៥២៨.៥០១
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ("FTB") - ឥណទានវិបារូបន៍ (ii)	-	៣០.១០៣.១២៥
	៤០៤.២៥៤.៨៧៦	៣៨៧.០៩៤.៨៣៥

(i) ប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - (JBIC) និង (JICA)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ Japan International Cooperation Agency ("JICA") និង Japan Bank for International Cooperation ("JBIC") ទាក់ទងនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹង ក.ស.ស។ ប្រាក់កម្ចីត្រូវបានបញ្ចេញដោយផ្ទាល់ពី JICA និង JBIC ទៅឲ្យអ្នកផ្គត់ផ្គង់របស់ ក.ស.ស។ ក.ស.ស នឹងសងប្រាក់កម្ចីដោយផ្ទាល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកាលវិភាគសងប្រាក់។

(ii) ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ("FTB")

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយ FTB សម្រាប់ឥណទានវិបារូបន៍ ដែលមានកម្រិតឥណទាន ចំនួន ៣០.២២៩.០០០ ពាន់រៀល (ស្មើនឹង ៧.៤០០.០០០ ដុល្លារអាមេរិក)។ ឥណទានវិបារូបន៍នេះមានអត្រាការប្រាក់ ៧.៥០% ក្នុងមួយឆ្នាំ។ ឥណទានវិបារូបន៍ត្រូវបានធានាដោយប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លីរបស់ ក.ស.ស ជាមួយនឹង FTB ចំនួន ៣២.៦៨០.០០០ ពាន់រៀល (ស្មើនឹង ៨.០០០.០០០ ដុល្លារអាមេរិក)។

ក.ស.ស បានទូទាត់ឥណទានវិបារូបន៍ទាំងស្រុងនៅក្នុងឆ្នាំ។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ឥណទាន និងប្រាក់កម្ចី (តពីទំព័រមុន)

កាលកំណត់របស់ឥណទាន និងប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
រយៈពេលខ្លី		
ក្នុងអំឡុង១ឆ្នាំ	២៦.៥២៧.៧០៦	៥៩.០៣៥.២២៥
រយៈពេលវែង		
ចន្លោះពី១ឆ្នាំ ដល់ ២ឆ្នាំ	២៤.៣៧៥.២៧២	២៦.៨១៥.៧៣៨
ចន្លោះពី២ឆ្នាំ ដល់ ៥ឆ្នាំ	៧៣.១២៥.៨១៦	៨០.៤៤៧.២១៥
លើសពី ៥ឆ្នាំ	២៨០.២២៦.០៨២	២២០.៧៩៦.៦៥៧
	៣៧៧.៧២៧.១៧០	៣២៨.០៩៤.៦១០
	៤០៤.២៥៤.៨៧៦	៣៨៧.០៩៤.៨៣៥

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមកិច្ចសន្យាលំហូរសាច់ប្រាក់នាពេលអនាគត ដោយ
អប្បបរមាតាមអត្រាប្រាក់កម្ចីក្នុងគ្រា។ ប្រាក់កម្ចីទាំងនោះត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិត
ទី៣ ក្នុងឋានានុក្រមតម្លៃសមស្របដោយសារ មានការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបាន
រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

តម្លៃយោងគណនេយ្យនៃឥណទាន និងប្រាក់កម្ចី គឺមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃ
សមស្របរបស់វា ដោយសារតែឥណទាន និងប្រាក់កម្ចីទាំងនេះ មិនមានវិធានការជាសារវន្តក្នុង
ការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។

ឥណទាន និងប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងៗក្រៅពីប័ណ្ណមុខងារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ប្រាក់យើងដប៉ុន	៣២៩.៧៣៨.៥៦៩	២៧៣.៨០១.៧៧៨
ប្រាក់ដុល្លារអាមេរិក	៧៤.៥១៦.៣០៧	១១៣.២៩៣.០៥៧
	៤០៤.២៥៤.៨៧៦	៣៨៧.០៩៤.៨៣៥

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៤. ឥណទាន និងប្រាក់កម្ចី (តំពីទំព័រមុន)

អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទាន និងប្រាក់កម្ចីនីមួយៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៣	៣.០០%	៣.០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៤	៣.៧០%	៣.៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៦	៣.០០%	៣.០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JBIC) - ឥណទានលេខ CP-P៨	២.៦៥%	២.៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JICA) - ឥណទានលេខ CP-P១០	១.៦៥%	១.៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (JICA) - ឥណទានលេខ CP-P២១	១.២៦%	១.២៦%

១៥. កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
កម្រៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍នាចុងឆ្នាំ	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥

កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងលើមិនពាក់ព័ន្ធនឹងការវិនិយោគ។

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍ក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	២០២៤	២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	៧៧.៨៩០.៩២៥	៧៦.០៣៨.៤១៦
ចំណាយលើសេវាកម្មក្នុងគ្រា	១.៨១៨.០៨៨	១.៨១១.៤៩២
ចំណាយហិរញ្ញវត្ថុ	៤.៨៥៧.៨១៥	៤.៧៩៥.៦៣៩
ចំណាយសេវាកម្មពីអតីតកាល	៨.២៨៣	-
អត្ថប្រយោជន៍បានបង់	(៤.៥៧៣.៤០៩)	(៤.៧៥៤.៦២២)
ខាតពីការវាយតម្លៃឡើងវិញដែលកើតពីបម្រែបម្រួលការសន្មតនៃការវាយតម្លៃ និងនិយ័តកម្មនៃបទពិសោធន៍	១៦.៣៣៦.៨២៦	-
នាថ្ងៃទី៣១ ខែធ្នូ	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥
រយៈពេលខ្លី	៥.១៦២.៤៨៣	៥.០៦៨.៧៦៤
រយៈពេលវែង	៩១.១៧៦.០៤៥	៧២.៨២២.១៦១
	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍ (តពីទំព័រមុន)

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ និងការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តឡើងវិញ នៅក្នុងរបាយការណ៍ចំណេញពេញលេញចន្លោះពេល ដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណាយលើសេវាកម្មក្នុងគ្រា	៥៥៤.៥២២	៥៥២.៨៧៣	១.៨១៨.០៨៨	១.៨១១.៤៩២
ចំណាយការប្រាក់	១.២១៥.៤៥៥	១.១៩៨.៩១០	៤.៨៥៧.៨១៥	៤.៧៩៥.៦៣៩
ចំណាយសេវាកម្មពីអតីតកាល	៨.២៨៣	-	៨.២៨៣	-
	១.៦៧៨.២៥៩	១.៦៥១.៧៨៣	៦.៦៨៤.១៨៦	៦.៦០៧.១៣១

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២៤	២០២៣
មធ្យមភាគនៃឆ្នាំបម្រើការងារ	១៣.៤	១៩.៩
អត្រាអប្បហារក្នុងមួយឆ្នាំ	៥.៥%	៦.៥%
អត្រាកំណើនប្រាក់បៀវត្សរ៍ក្នុងមួយឆ្នាំ	៥.០%	៥.០%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០.៥%	០.៥%
អត្រាមរណៈភាព	១០០% នៃតារាងមរណភាពរបស់ ប្រទេសថៃឆ្នាំ២០១៧	១០០% នៃតារាងមរណភាពរបស់ ប្រទេសថៃឆ្នាំ២០១៧
អត្រាពិការភាព	១០% នៃអត្រាមរណៈមុនពេលចូលនិវត្តន៍	១០% នៃអត្រាមរណៈមុនពេលចូលនិវត្តន៍

១៦. សម្បទានពីរាជរដ្ឋាភិបាល

	២០២៤	២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
នាថ្ងៃទី១ ខែមករា (បានធ្វើសវនកម្ម)	៥០.៣២៦.៦៣៤	-
បានទទួលក្នុងឆ្នាំ	-	៥០.៨០២.១១២
បានបញ្ចូលក្នុងរបាយការណ៍		
លទ្ធផលពេញលេញក្នុងឆ្នាំ	(៣.២១៤.៩៣០)	(៤៧៥.៤៧៨)
នាថ្ងៃទី៣១ ខែធ្នូ	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤
រយៈពេលខ្លី	៣.២១៤.៩៣០	៣.២១៤.៩៣០
រយៈពេលវែង	៤៣.៨៩៦.៧៧៤	៤៧.១១១.៧០៤
នាថ្ងៃទី៣១ ខែធ្នូ	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤

កំណត់សម្គាល់ផែនការសង្គមស្រុកព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៦. សម្បទានពីរាជរដ្ឋាភិបាល (តំពីទំព័រមុន)

ចំនួនទឹកប្រាក់ខាងក្រោម ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញសង្ខេបចន្លោះពេល ដែលទាក់ទងនឹងចំណូលសម្បទានពីរាជរដ្ឋាភិបាល៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណូលសម្បទានពីរាជរដ្ឋាភិបាល	៨០៣.៧៣២	៣៨៩.៥៣៩	៣.២១៤.៩៣០	៤៧៥.៤៧៨

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក.ស.ស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាមួយតម្លៃសំណង់ចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពី រាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាសម្បទានក្រោមគោលបំណងរួមចំណែក ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ក.ស.ស បាន ទទួលស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមទ្រព្យ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ដែលពាក់ព័ន្ធតាមតម្លៃសំណង់។ រំលស់ស្ថានីយដឹកទំនិញ កុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ជាចំណេញ ឬ ខាត នៃ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល ៣០ឆ្នាំ។ មិនមានលក្ខខណ្ឌ ដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក.ស.ស បានទទួលបរិក្ខារកំពង់ផែសមុទ្រជាគ្រឿងចក្រលើកដាក់ ចល័តនៅគែមដៃចំនួន២ គ្រឿង ដែលមានតម្លៃ ៤៥.៦៤៥.៧៧៣ ពាន់រៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលជា ជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក.ស.ស បានទទួលស្គាល់គ្រឿងចក្រលើកដាក់ចល័ត នៅគែមដៃជាបរិក្ខារកំពង់ផែសមុទ្រដែលស្ថិតក្រោមទ្រព្យ និងបរិក្ខារ និងសម្បទានពី រាជរដ្ឋាភិបាលពន្យារ ដែលពាក់ព័ន្ធតាមតម្លៃឧបករណ៍។ រំលស់នៃគ្រឿងចក្រលើកដាក់ចល័តនៅ គែមដៃ និងចំណូលសម្បទានដែលពាក់ព័ន្ធនឹងត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៃការ ប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិន បានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម “លិខិតប្តូរសារ” រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឲ្យក្រោមសម្បទាន ត្រូវបានរក្សា និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ការអនុវត្តកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម ហើយមិនមែនសម្រាប់គោលបំណងយោធាទេ។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្ម ក្រោមជំនួយត្រូវបានប្រើប្រាស់ជាគោលការណ៍ ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគី ទទួលផងដែរ សម្រាប់គោលបំណងមិនមែនពាណិជ្ជកម្ម។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

ការបែងចែកប្រាក់ចំណូលរបស់ ក.ស.ស ពីកិច្ចសន្យាជាមួយអតិថិជនមានដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណូលលើកដាក់ពីនាវា	៦៣.៩៤៧.៤២៤	៤៩.៤៨៩.៥៩២	២២៧.៦៤៣.១៥៥	១៧៧.៧៧៨.៨៩២
ចំណូលលើកដាក់លើទីលាន (LO-LO)				
និងចំណូលពីការរក្សាទុកកុងតឺន័រ	៣៨.៤៩១.៨៤៥	២៨.២៨២.៨២០	១៤៣.៧០២.០៦៨	១០៧.៤៥៥.០១៩
ចំណូលពីសេវាកម្មផ្ទៃ	២១.៥៦១.១១១	២០.៣០២.៤៧៩	៧៨.១៨៥.៦៣៥	៧៤.០៥៧.៧១៣
ផ្សេងៗ	៥១៨.៩៩៥	៨៩៦.៩៦៨	២.០៣០.០៨២	២.៥៧៦.០៥៣
	១២៤.៥១៩.៣៧៥	៩៨.៩៧១.៨៦៩	៤៥១.៥៦០.៩៤០	៣៦១.៨៦៧.៦៧៧

ពេលវេលានៃការទទួលស្គាល់ចំណូល៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ទទួលស្គាល់នៅពេលតែមួយ	១១៨.៤៩២.៥៣៥	៩៤.២៥៧.៤៧២	៤២៩.៩០៥.៤៩០	៣៤៥.៨៦៤.៥៤៤
ទទួលស្គាល់តាមដំណាក់កាល	៦.០២៦.៨៤០	៤.៧១៤.៣៩៧	២១.៦៥៥.៤៥០	១៦.០០៣.១៣៣
	១២៤.៥១៩.៣៧៥	៩៨.៩៧១.៨៦៩	៤៥១.៥៦០.៩៤០	៣៦១.៨៦៧.៦៧៧

១៨. ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ប្រាក់បៀវត្សរ៍បុគ្គលិក	២៤.០៧៣.៥៤០	១៩.៦០១.១៨០	៩១.៥៨១.៨៨២	៧៣.៦៩៨.៩០០
ប្រាក់រង្វាន់	៦.០៣៧.៤៥១	៦.២២៣.៤១៧	២៤.៦៥២.៦២៥	២១.១៩៥.២៨២
ចំណាយអត្ថប្រយោជន៍ប្រាក់				
សោធននិវត្តន៍	១.៦៧៧.២៥៩	១.៦៥១.៧៨៣	៦.៦៨៤.១៨៦	៦.៦០៧.១៣១
ប្រាក់រំលឹកអតីតភាពការងារ	១.២៣៤.១២៣	១.១១៣.១៦០	៥.៣៥៧.៤៥០	៤.២៨៩.៣៥២
ចំណាយសន្តិសុខសង្គម	៥០៥.៧២៩	៤២០.៦៦៣	១.៦០៨.០៣៤	១.៥០៨.៣៤៩
លាភការរបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០	១.៣៩៦.៨០០	១.៣៩៦.៨០០
ប្រាក់ឈ្នួលសម្រាប់អ្នកមៅការ	២៩.៩១៥	៤២.៤១៥	១២៣.០០០	១៨៣.៦៦០
ផ្សេងៗ	១.៤៤៧.៧៦៥	១.៦១៧.៧១៧	៦.៤២២.៥២៧	៥.៤១៣.១៧០
	៣៥.៧៨៨.៩៨២	៣១.០១៩.៥៣៥	១៣៧.៨២៦.៥០៨	១១៤.២៩០.៦៣៤

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៩. សម្ភារៈផ្គត់ផ្គង់ការប្រើប្រាស់

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណាយលើសម្ភារៈងាយរងគ្រោះ	១១.៤១៧.៥១០	១១.៦៧១.៩០៩	៤៧.៣១២.១៧៤	៤៣.៧១០.៦៨៤
គ្រឿងបន្លាស់	៦.៤៨២.១៩៣	៧.១៤៤.១៧៩	២៩.៧០៦.៨០៤	៤៤.៤២៥.៥៩២
សម្ភារៈផ្គត់ផ្គង់ឃ្លាំង	៤.៩១៦.២៣៣	៥.៤៧៦.៨៩១	១៩.៤៩៥.៦៣៤	១៤.០៥៣.៨៥៥
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	២.៣២៦.០៦០	១.៥៧៧.៦១១	៥.១២៣.៣៦១	៤.៣៦០.៦៩៥
ប្រេងរ៉ែអិល និងប្រេងម៉ាស៊ីន	១.៣៧៧.០៧៦	៨៤១.៦២៥	៤.៨៧៦.៤១២	៣.៣៥៥.៦៧៨
ផ្សេងៗ	២៤៩.៥៦១	៩០៥.៧៨២	១.៦៤៤.៦៨៤	២.៧០៣.៥៧១
	២៦.៧៦៨.៧៣៣	២៧.៦១៧.៩៩៧	១០៨.១៥៩.០៦៩	១១២.៦១០.០៧៥

២០. ចំណាយលើសម្ភារៈសកម្មភូមិ និងអរូបី

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ទ្រព្យ និងបរិក្ខារ				
(កំណត់សម្គាល់លេខ ៦)	១៣.៨៦៤.២២៦	១០.៦៤៨.២០១	៤៩.២៧២.៧៧៨	៣៩.៩៣០.៨៧៥
ទ្រព្យវិនិយោគ (កំណត់សម្គាល់លេខ ៧)	៩៧៩.២៥៣	១.៦៩០.៦៦៥	៣.៨៦៤.៤៤៤	៦.៧៣៩.៧៩៩
ទ្រព្យសកម្មអរូបី (កំណត់សម្គាល់លេខ ៨)	២៩៩.៨២១	២៩៥.២៧៦	១.១៨៥.៦៤៩	១.១៨១.១០៤
	១៥.១៤៣.៣០០	១២.៦៣៤.១៤២	៥៤.៣២២.៨៧១	៤៧.៨៥១.៧៧៨

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំណាងសម្គាល់)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២១. ចំណូល (ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (កំណត់សម្គាល់ ក)	១.៥៩០.១៥០	២.១៥៧.៦០៩	៧.១៩២.១២៣	៧.៩៨៥.២៩៧
ចំណេញពីការប្តូររូបិយវត្ថុរបស់ប្រាក់កម្ចី (កំណត់សម្គាល់ ខ) និងផ្សេងៗ	៣៦.៥៥២.៥២៧	-	៣៤.៥៩៣.៧៥២	១៤.៨០៩.៣២៩
	៣៨.១៤២.៦៧៧	២.១៥៧.៦០៩	៤១.៧៨៥.៨៧៥	២២.៧៩៤.៦២៦
ចំណាយហិរញ្ញវត្ថុ៖				
ចំណាយការប្រាក់លើប្រាក់កម្ចីពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់ គ)	(១.៨៣៤.៣៦៨)	(២.២៤៣.០២៤)	(៧.៨៣៩.២៣៨)	(៨.៩៦០.១០៧)
ចំណាយការប្រាក់លើប្រាក់កម្ចីពី FTB (កំណត់សម្គាល់ គ)	(២០.៨៥០)	-	(៦៧៩.៩១៩)	-
ខាតពីការប្តូររូបិយវត្ថុរបស់ប្រាក់កម្ចី (កំណត់សម្គាល់ ខ) និងផ្សេងៗ	-	(១២.៦៥៥.៣៦៣)	-	-
	(១.៨៥៥.២១៨)	(១៤.៨៨៨.៣៨៧)	(៨.៥១៩.១៥៧)	(៨.៩៦០.១០៧)
ចំណូល (ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ	៣៦.២៨៧.៤៥៩	(១២.៧៣០.៧៧៨)	៣៣.២៦៦.៧១៨	១៣.៨៣៤.៥១៩

(ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់នៅក្នុងធនាគារក្នុងស្រុក ក្នុងការិយបរិច្ឆេទ។

(ខ) ក.ស.ស មានប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៤) ជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក។ ដោយសារតែការឡើងចុះនៃតម្លៃប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន បណ្តាលឲ្យមានការខាត/ចំណេញជាសារវន្តលើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណ គឺយោងទៅលើអត្រាប្តូររូបិយប័ណ្ណដែលបានបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា នាចុងការិយបរិច្ឆេទនៃការរាយការណ៍។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣០ ខែកញ្ញា ឆ្នាំ២០២៣
ប្រាក់យើង/ប្រាក់រៀល	២៥.៦១៥	២៨.៥២	២៩.១៣៥	២៧.៧៣
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០២៥	៤.០៦១	៤.០៨៥	៤.១២២

(គ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់លេខ ១៤ និង ២៥) និងចំណាយការប្រាក់លើឥណទានដែលទទួលបានពី FTB សម្រាប់ឥណទានវិបារូបន៍ (កំណត់សម្គាល់លេខ ១៤)។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំណែងទី១)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២២. ពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តនាការិយបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារដែលជាកម្មវត្ថុនៃការបកស្រាយ។ ក.ស.ស កត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក.ស.ស រំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

ក.ស.ស គណនាចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ការិយបរិច្ឆេទ ដោយប្រើប្រាស់អត្រាពន្ធដែលនឹងអាចអនុវត្តបាន តាមចំណូលសរុបប្រចាំឆ្នាំដែលបានរំពឹងទុក។

ធាតុសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូល នៅក្នុងរបាយការណ៍ប្រាក់ចំណេញពេញលេញសង្ខេបបណ្តោះអាសន្នដែលមិនបានធ្វើសវនកម្មមានដូចជា៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូលដែលទទួលស្គាល់ក្នុងប្រាក់ចំណេញក្នុងគ្រា				
ពន្ធលើប្រាក់ចំណូល	៦.៨៧០.៦៧៩	៨៥៦.៦៨៧	២០.៩៤៦.១៩២	២៤.៨១៩.៦១៥
ការធ្វើសំវិធានធនលើស សម្រាប់ពន្ធលើប្រាក់ចំណូលពីការិយបរិច្ឆេទមុន	-	-	(៦.៨៤៦.៨៦៦)	-
ពន្ធពន្យារ	២.០៥៥.៥០១	៤.០៩១.៨៤៩	១៣.៧៥៥.០៩៧	៨.០០៧.៤៣៩
	៨.៩២៦.១៨០	៤.៩៤៨.៥៣៦	២៧.៨៥៥.៤២៣	៣២.៨២៧.០៥៤
ចំណាយពន្ធលើប្រាក់ចំណូលទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញពន្ធពន្យារទាក់ទងនឹងខាតពីការវាយតម្លៃឡើងវិញលើការកំណត់កាតព្វកិច្ចអត្ថប្រយោជន៍	(៣.២៦៧.៣៦៥)	-	(៣.២៦៧.៣៦៥)	-

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំណាងទឹកប្រាក់)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៣. ចំណេញក្នុងមួយភាគហ៊ុន

(i) មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (Basic earnings per share)

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ ក.ស.ស ចែកនឹងចំនួនជាមធ្យមនៃភាគហ៊ុនធម្មតា មានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ចំណេញរបស់ភាគហ៊ុនិក	៦៣.៤៨៣.៨៤៣	៤.០៣២.២២០	១២៦.៧៣៣.៦២៩	១២១.៩៦៥.៤៩០
ចំនួនជាមធ្យមនៃភាគហ៊ុន	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (រៀល)	៧៤០.១៥	៤៧.០១	១.៤៧៧.៥៦	១.៤២១.៩៧

(ii) ចំណេញក្នុងមួយភាគហ៊ុនដែលត្រូវបានបន្ថយ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនដែលត្រូវបានបន្ថយ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាចុងការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនដែលត្រូវបានបន្ថយ គឺមានតម្លៃស្មើនឹងមូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន។

២៤. ភាគលាភ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភ ទាក់ទងនឹងប្រាក់ចំណេញនៃឆ្នាំសារពើពន្ធ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (រៀងគ្នា) ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ភាគហ៊ុនប្រភេទ "ខ"	៥.០០០.០០០	៣.៩៨៦.៤៥២
ភាគហ៊ុនប្រភេទ "គ"	១០.៨០៧.២៦៨	៩.៧៣៥.១១៤
	១៥.៨០៧.២៦៨	១៣.៧២១.៥៦៦

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភាគលាភដែលបានប្រកាស សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង់រួចរាល់។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំបន់ទំនើប)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក.ស.ស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“កសហវ”) និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - (JICA)		
(កំណត់សម្គាល់លេខ ១៤)	២២៩.៦៤០.៣៦៣	១៥០.៨០៣.៨០៩
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - (JBIC)		
(កំណត់សម្គាល់លេខ ១៤)	១៧៤.៦១៤.៥១៣	២០៦.១៨៧.៩០១
	៤០៤.២៥៤.៨៧៦	៣៥៦.៩៩១.៧១០

(ii) ទឹកប្រាក់ត្រូវទទួលពីក្រសួងសាធារណការ និងដឹកជញ្ជូន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	បានធ្វើសវនកម្ម ពាន់រៀល
បុរេប្រទានទៅឲ្យក្រសួងសាធារណការ និង ដឹកជញ្ជូន (កំណត់សម្គាល់លេខ ១០)	១.២២១.៣០៣	១.២២១.៣០៣

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រីមីន័រ)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត្រីមីន័រ)

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល
ថ្លៃដើមនៃកម្មវិធីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ				
ចំណាយការប្រាក់				
(កំណត់សម្គាល់លេខ ២១)	១.៨៣៨.៣៦៨	២.២៨៣.០២៤	៧.៨៣៩.២៣៨	៨.៩៦០.១០៧
ថ្លៃដើមការប្រាក់				
(កំណត់សម្គាល់លេខ ៦)	៣៩៧.០២៤	៧៣.០០៦	១.១១៨.៥៦១	២១៨.២៨១
ការដកប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	១៦.៥៣៧.១០៧	១.៨៥៦.១១៩	១១១.៤៣០.៣៦៥	៧.០៩៧.២០៥
ការសងប្រាក់ដើមលើប្រាក់កម្ចីពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	(៣.៩៨១.៥២៩)	(៤.០៥៩.៦២៦)	(២៥.៨៦០.៧០២)	(២៧.២៩៧.៨២៨)
ការទូទាត់ការប្រាក់លើប្រាក់កម្ចីពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	(១.៤៦៩.៩១៩)	(១.៧១៨.៦៦២)	(៨.៩១៦.៤៣០)	(៩.៥៣៣.៣៩៩)
សម្បទានពីរាជរដ្ឋាភិបាល	-	៤៥.៦៤៥.៧៧៣	-	៥០.៨០២.១១២
បុរេប្រទានទូទាត់បានមកពីក្រសួង សាធារណការ និងដឹកជញ្ជូន				
(កំណត់សម្គាល់លេខ ១០)	-	-	-	(៦.០០០.០០០)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ និងដប់ពីរខែបញ្ចប់
មានដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់		ការិយបរិច្ឆេទដប់ពីរខែបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល	មិនបានធ្វើសវនកម្ម ពាន់រៀល
ក្រុមប្រឹក្សាភិបាល				
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៨៩.២០០	៣៨៩.២០០	១.៣៩៦.៨០០	១.៣៩៦.៨០០
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	៨៨៥.៣៧៧	៧៨១.៨៨៨	៣.៩៣៧.២២៩	៣.៣៧៧.៣៩៧
ចំណាយអត្ថប្រយោជន៍ប្រាក់សោធន				
និវត្តន៍ (*)	៨៤.៥៦៧	៨៩.៦៣៧	២៥៨.៣៩៨	២៦៥.១៩៦

គណៈគ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិដែលជាអ្នកសម្រេចចិត្តជា
យុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស។

(*) គម្រោងអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍ ត្រូវបានផ្តល់ជូនបុគ្គលិក ក.ស.ស ព្រមទាំង
បុគ្គលិកគ្រប់គ្រងសំខាន់ៗដទៃទៀតផងដែរ។

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (តំបន់ទំនើប)

សម្រាប់ការិយបរិច្ឆេទបីខែ និងដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ការសន្យា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក.ស.ស មានសមតុល្យកិច្ចសន្យាចំណាយមូលធន ចំនួន ៦៥២.៤៦៣.០៥៣ ពាន់រៀល សម្រាប់ការទិញសេវាកម្មសំណង់ ទ្រព្យ និងបរិក្ខាររបស់ ក្រុមហ៊ុន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣: ៥៩.៣០៩.៤៨៨ ពាន់រៀល)។

២៧. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីអ្វីដែលបានបង្ហាញខាងលើ មិនមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ ពីកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឲ្យមានការកែតម្រូវ ឬ បង្ហាញនៅក្នុងព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ននោះទេ។



ផ្នែកទី ៤

ការពិភាក្សា និងការវិភាគ របស់គណៈគ្រប់គ្រង



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ហិកតា ដែលមានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយ បណ្តាញដឹកជញ្ជូនចម្រុះ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់របស់ កសស កើនឡើងចំនួន ៦១.៥៣៨ TEUs ស្មើនឹង ២៩,៣២%, បរិមាណទំនិញឆ្លងកាត់កើនឡើងចំនួន ៥១៦.៩៧៤ តោន ស្មើនឹង ២៤,៩២%, ទំនិញជា កុងតឺន័រកើនឡើងចំនួន ៣៨៨.៩៨១ តោន ស្មើនឹង ២៥,២១%, ទំនិញរាយកើនឡើងចំនួន ២៧.២៣៦ តោន ស្មើនឹង ២៧,៤៩%, បរិមាណប្រេងកើនឡើងចំនួន ៨៨.៩១០ តោន ស្មើនឹង ២២,១៦%, ហ្គាសកើនឡើងចំនួន ១១.៨៤៧ តោន ស្មើនឹង ៣៨,៣៣%, នាវាឆ្លងកាត់កើនឡើងចំនួន ២៩ នាវា ស្មើនឹង ៧,៧១%, ចំណុះផ្ទុកនាវា កើនឡើងចំនួន ១៨៤.៧៩២តោន ស្មើនឹង ៣,៥៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ កសស និងលទ្ធផលប្រតិបត្តិការនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចរាល់ដោយសវនករឯករាជ្យ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី៤ ឆ្នាំ២០២៣ ដូចមានបង្ហាញជូនក្នុងផ្នែកទី៣ នៃរបាយការណ៍នេះ ។

- កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖
- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពី សេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកផែ ប្រឡាយ ថ្លៃឈ្នួល កណ្តាធារកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួល ប្រមូលសំរាមពីនាវា ។
 - ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូល ដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែម្តង ។
 - ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពី សេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន ។
 - ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុក ទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន ។
 - ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូន ទំនិញ ឬ កុងតឺន័រ ។
 - ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការ ជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាប្រភេទប័ណ្ណជាតិ ចំណែក ប្រតិបត្តិការដែលជាប្រភេទប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការ ប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។

១. ការវិភាគចំណូល

តារាងប្រៀបធៀបប្រាក់ចំណូល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី៤ ឆ្នាំ២០២៣

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ត្រីមាសទី៤ ឆ្នាំ២០២៤	ការិយបរិច្ឆេទបញ្ចប់ត្រីមាសទី៤ ឆ្នាំ២០២៣	បម្រែបម្រួល	
			ពាន់រៀល	%
ចំណូល (ពាន់រៀល)	១២៦.៧១៦.៣៧២	១០០.០៧២.៧៨០	២៦.៦៤៣.៥៩២	២៦,៦២%

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ចំណូលរបស់ កសស កើនឡើងចំនួន ២៦.៦៤៣.៥៩២.០០០ រៀល ស្មើនឹង ២៦,៦២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ។ ការកើននៃចំណូលសរុបនេះ បណ្តាលមកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន ចំណូលសេវាកម្មលើកដាក់ក្នុងតំនីរនៅទីលាន ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ នៅឃ្លាំង និងទីលាន ។

២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែក ទៅនឹងប្រាក់ចំណូលសរុប សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី៤ ឆ្នាំ២០២៣

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ត្រីមាសទី៤ ឆ្នាំ២០២៤		ការិយបរិច្ឆេទបញ្ចប់ត្រីមាសទី៤ ឆ្នាំ២០២៣	
	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន	៦៣.៩៤៧.៤២៤	៥០,៤៧%	៤៩.៤៨៩.៥៩២	៤៩,៤៥%
ចំណូលលើកដាក់នៅទីលាន	៣២.៧១១.៩៣២	២៥,៨២%	២៤.២៦៥.៧៩៣	២៤,២៥%
ចំណូលពីសេវាកម្មនាវាចរ	២១.៥៦១.១១០	១៧,០២%	២០.៣០២.៤៧៩	២០,២៩%
ចំណូលថ្លៃឈ្នួលស្តុក នៅឃ្លាំង និងទីលាន	៥.៧៧៩.៩១២	៤,៥៦%	៤.០១៧.០២៧	៤,០១%
ចំណូលជឹកជញ្ជូន	២៨.១៥៥	០,០២%	២៧.៩៥៧	០,០៣%
ចំណូលនាវាទេសចរណ៍	៩៨.០១៩	០,០៨%	១០១.២៧៩	០,១០%
ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស	១.០២៤.១៣០	០,៨១%	៧១១.៣៨២	០,៧១%
ចំណូលជួលទីតាំង	៦១៦.០៦២	០,៤៩%	៦៩៧.៣៦២	០,៧០%
ចំណូលផ្សេងៗទៀត	៩៤៩.៦២៨	០,៧៥%	៤៥៩.៩០៩	០,៤៦%
ចំណូលសរុប	១២៦.៧១៦.៣៧២	១០០,០០%	១០០.០៧២.៧៨០	១០០,០០%

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ០៤ ប្រភេទ រួមមាន ៖ ១). ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ២). ចំណូលលើកដាក់នៅទីលាន, ៣). ចំណូលពីសេវាកម្មនាវាចរ, និង ៤). ចំណូលថ្លៃឈ្នួលស្តុកនៅឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៨% នៃចំណូលអាជីវកម្ម (សេវាកម្ម) សរុបរបស់ កសស ។

តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកសំខាន់ៗ សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី៤ ឆ្នាំ២០២៤	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី៤ ឆ្នាំ២០២៣	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន	៦៣.៩៤៧.៤២៤	៤៩.៤៨៩.៥៩២	១៤.៤៥៧.៨៣២	២៩,២១%
ចំណូលលើកដាក់នៅទីលាន	៣២.៧១១.៩៣២	២៤.២៦៥.៧៩៣	៨.៤៤៦.១៣៩	៣៤,៨១%
ចំណូលពីសេវាកម្មនាវាចរ	២១.៥៦១.១១០	២០.៣០២.៤៧៩	១.២៥៨.៦៣១	៦,២០%
ចំណូលថ្លៃឈ្នួលស្តុក នៅឃ្លាំង និងទីលាន	៥.៧៧៩.៩១២	៤.០១៧.០២៧	១.៧៦២.៨៨៥	៤៣,៨៩%

ចំណូលពីការលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន មានការកើនឡើងចំនួន ១៤.៤៥៧.៨៣២.០០០ រៀល ស្មើនឹង ២៩,២១% និងចំណូលពីការលើកដាក់នៅទីលាន មានការកើនឡើងចំនួន ៨.៤៤៦.១៣៩.០០០ រៀល ស្មើនឹង ៣៤,៨១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ ចំណូលធំៗទាំងពីរនេះ គឺមានការកើនឡើង ស្របទៅតាមកំណើនបរិមាណកុងតឺន័រឆ្នាំកាត់ កសស ចំនួន ២៩,៣២ % ។

សម្រាប់ចំណូលផ្សេងទៀតដូចជា ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួននាវា និងចំណុះផ្ទុកនាវា ហើយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ នាវាសរុបដែលឆ្លងកាត់ កសស មានការកើនឡើង ២៩ នាវា ស្មើនឹង ៧,៧១% និងចំណុះផ្ទុកនាវា មានការកើនឡើងចំនួន ១៨៤.៧៩២ តោន ស្មើនឹង ៣,៥៩% ដែលនាំឱ្យចំណូលពីសេវាកម្មនាវាចរកើនឡើងចំនួន ១.២៥៨.៦៣១.០០០ រៀល ស្មើនឹង ៦,២០% ។ ជាមួយគ្នានេះ ចំណូលពីសេវាកម្មស្តុក ឃ្លាំង និងទីលាន ដែលមានការកើនឡើងចំនួន ១.៧៦២.៨៨៥.០០០ រៀល ស្មើនឹង ៤៣,៨៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក៏មកពីកំណើន បរិមាណកុងតឺន័រឆ្នាំកាត់ កសស ចំនួន ២៩,៣២ % ។

៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមយថាប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឱ្យឃើញធ្វើការ ពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបានដោយទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅផ្នែកខាងក្រោមគឺ ចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និងចំណូល ឬចំណាយហិរញ្ញវត្ថុ-សុទ្ធ ។

ក្នុងការវិភាគ នៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយ សម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួលនិងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ (ឬខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម៖

តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤	ការិយបរិច្ឆេទបញ្ចប់ ត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលសរុប	១២៦.៧១៦.៣៧២	១០០.០៧២.៧៨០	២៦.៦៤៣.៥៩២	២៦,៦២%
ចំណាយសម្ភារៈផ្គត់ផ្គង់	(២៦.៧៦៨.៧៣៣)	(២៧.៦១៧.៩៩៧)	(៨៤៩.២៦២)	-៣,០៨%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(៣៥.៧៥៤.៩៨២)	(៣១.០១៩.៥៣៥)	៤.៧៣៥.៤៤៧	១៥,២៧%
ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(១៥.១៤៣.៣០០)	(១២.៦៣៤.១៤២)	២.៥០៩.១៥៨	១៩,៨៦%
ចំណាយជួសជុល និងថែទាំ	(៦៩៥.៩៦២)	(៥១៩.១១៤)	១៧៦.៨៤៨	៣៤,០៧%
ចំណាយផ្សេងៗ	(១០.៣៥១.០៥២)	(៤.៦៩៦.០៤០)	៥.៦៥៥.០១២	១២០,៤២%
ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ	(១.៨៧៩.៧៦៩)	(១.៨៦៤.៤១៨)	១៥.៣៥១	០,៨២%
ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ-សុទ្ធ	៣៦.២៨៧.៤៤៩	(១២.៧៤០.៧៧៨)	៤៩.០២៨.២២៧	៣៨៤,៨១%
ចំណេញមុនបង់ពន្ធ	៧២.៤១០.០២៣	៨.៩៨០.៧៥៦	៦៣.៤២៩.២៦៧	៧០៦,២៨%

លទ្ធផលចំណេញមុនបង់ពន្ធ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ៧២.៤១០.០២៣.០០០ រៀល កើនឡើងចំនួន ៦៣.៤២៩.២៦៧.០០០ រៀល ស្មើនឹង ៧០៦,២៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលលទ្ធផលចំណេញមុនបង់ពន្ធមានចំនួនត្រឹមតែ ៨.៩៨០.៧៥៦.០០០ រៀល ។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ កសស មានចំណាយសម្ភារៈផ្គត់ផ្គង់សរុប ២៦.៧៦៨.៧៣៣.០០០ រៀល ដែលមានការថយចុះចំនួន ៨៤៩.២៦២.០០០ រៀល ស្មើនឹង ៣,០៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៣ ដែលមានចំណាយ ២៧.៦១៧.៩៩៧.០០០ រៀល។ កត្តាចម្បងដែលបណ្តាលឱ្យមានការថយនេះ គឺ ដោយសារចំណាយគ្រឿងបន្លាស់ មានការថយចុះ ៩,២៧% ស្មើនឹង ៦៦១.៩៨៦.០០០ រៀល និងការថយចុះនៃ ចំណាយលើសម្ភារៈប្រើប្រាស់ផ្សេងៗ ៧២,៤៥% ស្មើនឹង ៦៥៦.២២១.០០០ រៀល ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើទិន្នផល (ចំណូលពីការលើកដាក់) ពោលគឺ នៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយបៀវត្សនឹងកើនឡើង ផ្ទុយទៅវិញបើចំណូលពីការ លើកដាក់មានការថយចុះ ចំណាយលើប្រាក់បៀវត្សនឹងត្រូវថយចុះដូចគ្នា ហើយយើងសង្កេតឃើញថាចំណូល លើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន កើនឡើង ២៩,២១% និងចំណូលលើកដាក់នៅទីលាន កើនឡើង ៣៤,៨១% សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ ។ ចំពោះចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ មានការ កើនឡើង ១៥,២៧% ស្មើនឹង ៤.៧៣៥.៤៤៧.០០០ រៀល ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។

ដូចនេះ កំណើននៃប្រាក់បៀវត្សបុគ្គលិកចំនួន ៤.៤៧២.៣៦០.០០០ រៀល ស្មើនឹង ២២,៨២% គឺស្របទៅតាម កំណើននៃប្រាក់ចំណូលរបស់ កសស ។

ចំណាយរំលស់រួមមាន រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបីនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ១៥.១៤៣.៣០០.០០០ រៀល កើនឡើងចំនួន ២.៥០៩.១៥៨.០០០ រៀល ស្មើនឹង ១៩,៨៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលបណ្តាលមកពី កសស មានការវិនិយោគបន្ថែមទៅលើ ទ្រព្យ សម្បត្តិ និងបរិក្ខារ បម្រើឱ្យការងារអាជីវកម្ម ។

ចំណាយជួសជុល និងថែទាំ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ១៧៦.៨៤៨.០០០ រៀល ស្មើ នឹង ៣៤,០៧% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។

ចំពោះចំណាយផ្សេងៗសរុប មានការកើនឡើង ៥.៦៥៥.០១២.០០០ រៀល ស្មើនឹង ១២០,៤២% សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ គឺដោយសារការផ្តល់វិភាគទាន និងអំណោយ ព្រមទាំងការចំណាយថ្លៃទឹក និងអគ្គីសនី ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ មានការកើនឡើង ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទ សម្រេច (Realized Foreign Exchange Gain-Loss) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានការខាតចំនួន ១.៨៧៩.៧៦៩.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុង ការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) ។ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ កសស មានកំណើននៃចំណូលហិរញ្ញវត្ថុ-សុទ្ធចំនួន ៤៩.០២៨.២២៧.០០០ រៀល ស្មើនឹង ៣៨៤,៨១% ប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺមកពីមានការចំណេញពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េនជប៉ុន) ចំនួន ៣៦.៥៥២.៥២៦.០០០ រៀល ។

៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ កសស មាន កាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០%។ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញ កាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% វិញ ក្រោយពីទទួលបានការលើក ទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំកន្លងមក (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។

តារាងចំណេញ/(ខាត)ក្រោយបង់ពន្ធ សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រឹមត្រឹមសទី៤ ឆ្នាំ២០២៤	ការិយបរិច្ឆេទបញ្ចប់ ត្រឹមត្រឹមសទី៤ ឆ្នាំ២០២៣	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណេញមុនបង់ពន្ធ (ក)	៧២.៤១០.០២៣	៨.៩៨០.៧៥៦	៦៣.៤២៩.២៦៧	៧០៦,២៨%
ចំណាយពន្ធលើប្រាក់ ចំណេញ (ខ)	(៨.៩២៦.១៨០)	(៤.៩៤៨.៥៣៦)	(៣.៩៧៧.៦៤៤)	៨០,៣៨%
ចំណេញក្នុងការិយបរិច្ឆេទ	៦៣.៤៨៣.៨៤៣	៤.០៣២.២២០	៥៩.៤៥១.៦២៣	១៤៧៤,៤១%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ ឡើងវិញ	(១៣.០៦៩.៤៦១)	-		
លទ្ធផលលម្អិតសរុបរបស់ ភាគហ៊ុនិក	៥០.៤១៤.៣៨២	៤.០៣២.២២០	៤៦.៣៨២.១៦១	១១៥០,២៩%
អត្រាពន្ធប្រសិទ្ធភាពលើ ប្រាក់ចំណេញ (ខ)/(ក)	១២,៣៣%	៥៥,១០%		

កសស ចំណេញក្នុងការិយបរិច្ឆេទចំនួន ៦៣.៤៨៣.៨៤៣.០០០ រៀល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានការកើនចំនួន ៥៩.៤៥១.៦២៣.០០០ រៀល ស្មើនឹង ១៤៧៤,៤១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណេញក្នុងការិយបរិច្ឆេទចំនួន ៤.០៣២.២២០.០០០ រៀល។ កត្តាដែលធ្វើឱ្យចំណេញក្នុងការិយបរិច្ឆេទ ត្រីមាសទី៤ ឆ្នាំ២០២៤ មានការកើននេះ គឺបណ្តាលមកពីមានការចំណេញពីអត្រាប្តូរប្រាក់យ៉េន(មិនទាន់សម្រេច) ចំនួន ៣៦.៥៥២.៥២៦.០០០ រៀល ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញមានការថយពី ៥៥,១០% សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មក ១២,៣៣% សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ដោយសារមានការកើននៃចំណេញមុនបង់ពន្ធ និងធ្វើឲ្យមានការកើនចំណាយលើពន្ធលើប្រាក់ចំណេញសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ ។

៥- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖ ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៣,២% សម្រាប់ឆ្នាំ២០២៤ ចំណែកសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៥,៨% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ តួលេខនេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែលជាកត្តាវិជ្ជមានសម្រាប់អាជីវកម្មកំពង់ផែ ។

- សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖ ចាប់ពីចុងត្រីមាសទី៣ ឆ្នាំ២០២៤ កសស មានសមត្ថភាពផែសរុប អាចប្រតិបត្តិការលើកដាក់កុងតឺន័រ ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ បន្ទាប់ ពីការដាក់ឱ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយ លើកដាក់កុងតឺន័រ និងការបូមស្ដារចំណតផែទាំង៣ របស់ កសស ។ កត្តានេះ បានធ្វើឱ្យកើនឡើង សមត្ថភាពផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការលើកដាក់ សម្រាប់បំពេញតម្រូវការរបស់ អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖ កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុង ប្រទេស តួយ៉ាង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃ ក្នុងប្រទេសដោយរលូន ។ ចំណែកការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ០៦ ទៅ ០៧ជើង ក្នុង មួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយរលូន តាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- កិច្ចសហប្រតិបត្តិការរវាង កសស ជាមួយកំពង់ផែក្នុងតំបន់ ៖ កសស តភ្ជាប់ជាមួយកំពង់ផែក្នុង តំបន់ ដែលមានសារៈសំខាន់ក្នុងការសម្រួលចរាចរណ៍ទំនិញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ។ ដើម្បីធានាឱ្យប្រតិបត្តិការ និងការដឹកជញ្ជូនមានភាពរលូន កសស បានខិតខំរក្សាទំនាក់ទំនងល្អ ជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ ។
- ការរំលស់ ៖ ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយ លើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតនាវា គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ ដល់អាជីវកម្មរបស់ កសស។ ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយ រំលស់ឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញ វត្ថុ។ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោល នយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និង សេដ្ឋកិច្ចសាកលលោក។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិមានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើ អាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើង ស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផល អវិជ្ជមានទៅលើផលចំណូល កសស ផងដែរ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ច កម្ពុជានឹងមានកំណើនក្នុងអត្រាពីងទុកប្រមាណ ៥,៨% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រា ប្រមាណ ៣,២% (IMF) សម្រាប់ឆ្នាំ២០២៤ នេះ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផលប៉ះពាល់ ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និងប៊ូត្លីជាសកល ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជា តម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះក៏ដោយ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ កសស ត្រូវបង់ពន្ធអាករទៅតាមរបរពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួមចំណែកប្រមាណ ៩៨% នៃចំណូលសរុប របស់ កសស សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ។ កត្តាចម្បង ដែលបានជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យកសស សងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់កម្រិតប្រាក់ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ កសស បានទទួលប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាកម្ចីបន្តពី JICA និង JBIC ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០%។ ដូចនេះ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

១- ផលប៉ះពាល់នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគម្រោងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡូជីស្ទិក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផែងចែកផ្លូវជាតិលេខ៤ និងហេដ្ឋារចនាសម្ព័ន្ធប្រឡាយយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុផងដែរ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ចំណេញពេលវេលា និងចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក ។
- វិស័យឧស្សាហកម្ម រ៉ែ ថាមពល ការរុករកប្រេងក្នុងដៃនៃសមុទ្រកម្ពុជា កំពុងមានការអភិវឌ្ឍ ហើយកសស បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវិស័យទាំងនោះ ។
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនចូលទីផ្សារមូលបត្រកាន់តែច្រើន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។



ផ្នែកទី ៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការពារវិនិយោគិន



នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ កសស មានព័ត៌មានចាំបាច់មួយចំនួន សម្រាប់ការពារវិនិយោគិន ដូចខាងក្រោម៖

- អនុញ្ញាតឱ្យ កសស ទិញដីមួយកន្លែងទំហំប្រមាណ ៨០ហិកតា ស្ថិតនៅ ជាប់នឹងដីរបស់ កសស មាន ទីតាំងនៅតាមបណ្តោយផ្លូវ ហ៊ុន សែន កែវផុស ភូមិប្រទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់ពង្រីកបន្ថែម និងអភិវឌ្ឍជាដេប៉ូស្តុកកុងតឺន័រ (Inland Container Depot-ICD) ឬ មជ្ឈមណ្ឌលឡូជីស្ទិក (Logistic Complex) ឬតំបន់សេដ្ឋកិច្ចពិសេសរបស់ កសស និងអនុញ្ញាតឱ្យ កសស លក់ដីកង្ហារខ្យល់មួយកន្លែងទំហំ ៦៣,៩៤៨ ម៉ែត្រក្រឡា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។
- អនុញ្ញាតឱ្យ កសស ជ្រើសរើសយកក្រុមហ៊ុន PricewaterhouseCoopers (PwC) Cambodia ជា ក្រុមហ៊ុនធ្វើសវនកម្មឯករាជ្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ ២០២៥ ២០២៦ និង ២០២៧ ។
- អនុញ្ញាតឱ្យ កសស រៀបចំលិខិតគោរពជូនក្រសួងអាណាព្យាបាលទាំងពីរ ដើម្បីស្នើសុំគោលការណ៍ ណែនាំអនុវត្ត ក្នុងការរក្សាតំបន់ផ្ទៃទឹកបម្រុងទុក សម្រាប់គាំទ្រការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុនាពេលអនាគត ។
- អនុញ្ញាតឱ្យ កសស ខិតខំបន្តតឹងទារបំណុល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway Co., Ltd) ដែលនៅជំពាក់ កសស ។

ហត្ថលេខាអភិបាលរេស័កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
បានអាន និងឯកភាព



ហត្ថលេខា

លូ គីមឈន់

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកប្រធានអគ្គនាយក



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



ព័ត៌មានទូទៅ

គិរីវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់សេដ្ឋី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

០៣៤ ៩៣៣ ៤១៦
០៣៤ ៩៣៣ ៥១១
០៧៨ ៤៩៦ ៧៨៩

pas.gov.kh
pasinfo@pas.gov.kh
Sihanoukville Autonomous Port